

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

បែបបទ ប្រាយនែន ភីអិលស៊ី

របាយការណ៍ប្រចាំឆ្នាំ

២០១៨



មាតិកា

ចក្ខុវិស័យ និងបេសកកម្ម	២
សាររបស់អគ្គនាយក	៣
ផលិតផលរបស់ក្រុមហ៊ុន	៥
សកម្មភាពបុគ្គលិកក្នុងឆ្នាំ	៩
ភាគទុនិក	១២
ក្រុមប្រឹក្សាភិបាល	១៣
គណៈកម្មាធិការប្រតិបត្តិ	១៥
រចនាសម្ព័ន្ធក្រុមហ៊ុន	២២
របាយការណ៍ក្រុមប្រឹក្សាភិបាល	២៣
សេចក្តីវាយការណ៍របស់សវនករឯករាជ្យ	២៨
តារាងតុល្យការ	៣៣
របាយការណ៍លទ្ធផល	៣៤
របាយការណ៍បម្រែបម្រួលមូលធន	៣៥
របាយការណ៍លំហូរសាច់ប្រាក់	៣៦
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៣៧

ទស្សនវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមិច្ច ហ្វាយនែន
ភីអិលស៊ី នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមាន
ជីវភាពកាន់តែប្រសើរនាពេលអនាគត នៅ
ក្នុងសង្គមកម្ពុជា តាមរយៈការចូលរួមផ្តល់
សេវាហិរញ្ញវត្ថុ។

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើមិច្ច ហ្វាយនែន
ភីអិលស៊ី បានកំណត់រួចជាស្រេចនូវគោលដៅ
ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខ ក្នុងការផ្តល់
សេវាកម្មហិរញ្ញវត្ថុ ហើយជាពិសេស នឹងនាំ
មកនូវប្រតិបត្តិការនៃសេវាល្អ ជូនអតិថិជន
គ្រប់រូប។



សាររបស់អគ្គនាយក

លោក កែវ សុខា ជាអគ្គនាយក

រយៈពេល ១២ ខែបានកន្លងផុតទៅ យើងនឹងបង្ហាញរបាយការណ៍ប្រចាំឆ្នាំ 2018។ ឆ្នាំកន្លងមកនេះ ក៏ដូចជាពេលវេលាដែរ យើងតែងតែប្រឈមនូវបញ្ហាឧស្សាហកម្មហិរញ្ញវត្ថុ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាបន្ទុកមួយដ៏ធ្ងន់ធ្ងរ ចំពោះការសម្រេចចិត្តគ្រប់បែបយ៉ាងទៅលើ អាជីវកម្មគ្រប់ទីកន្លែងនៃតំបន់ប្រតិបត្តិការ។ លើសពីនេះទៀត យើងតែងតែគិតអំពីអ្វីដែលយើង អាចជួយដល់សង្គម និងសេដ្ឋកិច្ច ពីព្រោះនេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវ និរន្តរភាព។ ការរីកចម្រើនយ៉ាងឆាប់រហ័សចំពោះយុទ្ធសាស្ត្រថ្មីរបស់យើង គឺឱកាសនិងការប្រកួត ប្រជែងក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ នេះជាប្រភពថ្មីនៃការប្រកួតប្រជែង និងការរីកចម្រើនចំពោះ យុទ្ធសាស្ត្រថ្មីរបស់យើង ខណៈដែលអាជីវកម្មយើងប្រឈមនឹងការផ្លាស់ប្តូរនូវការរំពឹងទុកអតិថិជន គ្រប់ពេលវេលា។

បើយើងក្រឡេកមើលមកក្រោយរយៈពេលពីរឆ្នាំមុនចំពោះផែនការដែលបានបង្កើត នៅឆ្នាំ ២០១៧ – ២០១៨ ខ្ញុំជឿជាក់ថា យើងសម្រេចបានគោលដៅធំធេងក្នុងការពង្រឹងអាជីវកម្មដែលមានស្រាប់ រួចមកហើយ។ ក្នុងអាជីវកម្មហិរញ្ញវត្ថុ យើងមិនត្រឹមតែពង្រីកនូវអ្វីដែលមានស្រាប់រួចមកហើយនោះ ទេតែថែមទាំងបង្កើនបានអតិថិជនថ្មីថែមទៀតផង។ ការបញ្ចូលយុទ្ធសាស្ត្រហិរញ្ញវត្ថុរួមជាមួយ វិស័យទាំងនេះ គឺជាចំណុចខ្លាំងដ៏សំខាន់មួយរបស់ ប៊ែមប៊ី ហ្វាយនែន។ ជាមួយនឹងសមត្ថភាពទូលំ ទូលាយទាំងនេះ យើងទទួលបានប្រាក់ចំណូលសម្រាប់ឆ្នាំនេះផងដែរ យ៉ាងណាមិញដើម្បីឲ្យយើង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏ពិតប្រាកដនៅក្នុងទីផ្សារ ហេតុនេះយើងត្រូវតែដើរឲ្យទាន់ក្នុងវិស័យ ឧស្សាហកម្មហិរញ្ញវត្ថុដែលជាអាជីវកម្មចម្បងរបស់យើង។

បើមិញ នៅបន្តអនុវត្តនូវយុទ្ធសាស្ត្រនេះ ដើម្បីលើកកម្ពស់ជីវភាពអតិថិជន ដោយជម្រុញនូវតម្លៃ អាជីវកម្មស្នូលនិងបង្កើតនូវផ្លូវឆ្ពោះទៅកាន់ការរីកចម្រើននាពេលអនាគត។ចំពោះការប្រកួតប្រជែង នៅទីផ្សារយើងនៅតែបន្តព្រោះជាយុទ្ធសាស្ត្រដែលធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។

ប្រាក់កម្ចីសរុបបានកើនឡើង គិតជាទឹកប្រាក់ចំនួន ១០៧ % គិតជាទឹកប្រាក់ចំនួន ២.១ លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនទៅ ៤.៣៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៨។ យោងតាម ផែនការសម្រាប់រយៈពេលបីឆ្នាំ របស់យើង ប្រាក់កម្ចីសរុបនឹងកើនរហូតដល់ ១២០% គឺកើនឡើង ដល់ ៩.១ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ខាងមុខ។ យើងមានមោទនភាព ចំពោះការខិតខំ ប្រឹងប្រែងរបស់យើង ក្នុងការពង្រីកទីផ្សារចូលជិតដល់តំបន់អតិថិជនរបស់យើង។

ទោះបីជាមានភាពជោគជ័យយ៉ាងណា ក៏យើងនៅតែសង្ឃឹមមើលទៅមុខយ៉ាងឆ្ងាយ ដើម្បីបង្កើននូវ ការអភិវឌ្ឍគម្រោងជាច្រើនបន្ថែមទៀត។ លើសពីនេះទៀត យើងនឹងបន្តស្វែងរកឱកាសសម្រាប់ ការវិនិយោគថ្មី ដែលអាចនឹងបង្កើននូវភាពជោគជ័យ ជូនដល់ភាគីពាក់ព័ន្ធរបស់យើង សូម្បីតែ ស្ថិតនៅក្នុងបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់ក៏ដោយ។ នេះគឺជាសុពលភាពនៃការប្តេជ្ញាចិត្ត របស់យើងចំពោះអភិបាលកិច្ចដ៏ល្អ រួមទាំងយើងជាមួយអតិថិជន, នេះហើយដែលជាផ្នែកមួយដ៏ សំខាន់នៃការធានាភាពជោគជ័យរបស់ ប៊ែមប៊ូ ហ្វាយនែន។ វាក៏បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់យើង ក្នុងការបង្កើននូវកម្រិតទីផ្សារហិរញ្ញវត្ថុ ឲ្យកាន់តែសម្បូរបែបនាឆ្នាំខាងមុខនេះផងដែរ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ នាយកការិយាល័យ និងបុគ្គលិកទាំងអស់ ដែលបានផ្តល់ការគាំទ្រនូវ កិច្ចការប្រតិបត្តិការរបស់ ប៊ែមប៊ូ ហ្វាយនែន តាំងពី ថ្ងៃចាប់ផ្តើមរហូតមកដល់ពេលបច្ចុប្បន្នកាល។



លោក កែវ សុខា
អគ្គនាយក
ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

ផលិតផលរបស់ប៊ែមប៊ី ហ្វាយនែន

ឥណទានសម្រាប់ទិញម៉ូតូ




ឥណទានយៈពេលវិជ្ជ



ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន



ឥណទានផលិតផល ១២១



សកម្មភាពសាសា និងការហ្វឹកហ្វឺនដល់បុគ្គលិក



បន្ទប់សម្រាប់ការហ្វឹកហ្វឺនដល់បុគ្គលិក



សកម្មភាពហ្វឹកហ្វឺន និងការបំពាក់បំប៉នជំនាញដល់បុគ្គលិក

ដំណើរកម្សាន្តប្រចាំឆ្នាំ ២០១៨ នៅខេត្ត មណ្ឌលគីរី



សកម្មភាពនានានៃដំណើរការសាងសង់ប្រចាំឆ្នាំ ២០១៨ នៅខេត្ត មណ្ឌលគីរី




ភាគទុនិក

Laksmi Prime Investment
Co., Ltd
US\$1,250,000, 50%

Hikari Power Hong Kong
Ltd
US\$1,250,000, 50%

ក្រុមប្រឹក្សាភិបាល



លោក លឹម សុជាតិ ជាអភិបាល



លោក លឹម សុជាតិ ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ បច្ចុប្បន្ននេះលោកក៏ជាសមាជិកក្រុមប្រឹក្សា ភិបាលនៅក្នុងក្រុមហ៊ុនមួយចំនួនទៀត។ ក្រៅពីការដឹកនាំក្រុមហ៊ុនជាច្រើននោះ លោក លឹម សុជាតិ តែងតែចំណាយពេលវេលាដែលនៅសល់របស់លោក ដើម្បីចូលរួមចំណែកក្នុងការងារសង្គម មានជាអាទិ៍ ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អនុប្រធាន (Vice President) នៃសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជា សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹបអ្នកវិនិយោគកម្ពុជា (“CIC”) ។

លោក លឹម សុជាតិ ធ្លាប់ជាអគ្គនាយករបស់ក្រុមហ៊ុន PCG& Partners ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ។ ហើយនាពេលនោះផងដែរ

លោកក៏ជាដៃគូគ្រប់គ្រង (Managing Partner) របស់ក្រុមហ៊ុន NAS Co.,Ltd. ។

មុននឹងចូលរួមជាមួយក្រុមហ៊ុន PCG & Partners និង NAS Co.,Ltd លោកបានចំណាយពេលជាង១០ឆ្នាំជាជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Morison Kak & Associates ដែលជាសមាជិក នៃ Morison International។ លោកធ្លាប់ធ្វើការងារជា អ្នកត្រួតពិនិត្យ និងតាមដានផ្នែកហិរញ្ញវត្ថុ (Financial Controller) នៅក្រុមហ៊ុន Leopard Capital (Cambodia) Ltd រយៈពេលជាង២ឆ្នាំ ។

លោក លឹម សុជាតិ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។ លើសពីនេះ លោកបានទទួលនូវសញ្ញាប័ត្រ CPA Qualification ពី CPA Australia Ltd, ACCA Qualification ពី The Association of Chartered Accountants ពីចក្រភពអង់គ្លេស និង Master of Science ពី University of London ពីចក្រភពអង់គ្លេស ។

គណៈកម្មាធិការប្រតិបត្តិ



លោក កែវ សុខា ជាអគ្គនាយក

លោក សុខា មានកំណើតនៅខេត្តស្វាយរៀង។ លោកបានចូលរួមការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយ នែន ភីអិលស៊ី ក្នុងតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ ចាប់ពីខែសីហា ឆ្នាំ២០១៦ ទន្ទឹមជាមួយពេលនោះដែរ សុខា ក៏ មានតួនាទីជា នាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុន Laksmi Prime Investment ផងដែរ។ សុខាត្រូវបានផ្តល់ការ ទុកចិត្តនិងតែងតាំងជា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដោយក្រុមប្រឹក្សាភិបាលនៅ ខែធ្នូ ឆ្នាំ ២០១៧។ ក្នុងតួនាទីនេះ លោកបានដឹកនាំគណៈកម្មាធិការគ្រប់គ្រង ដែលទទួលបន្ទុកក្នុងការរៀបចំផែនការ ជាយុទ្ធសាស្ត្រនានា ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការជំនួញប្រចាំថ្ងៃ។

លោក សុខា បាននាំមកជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ នូវបទពិសោធន៍ជាង ១៣ ឆ្នាំ ក្នុងនាមជាមេក្រុមដឹកនាំនៅ ក្នុងវិស័យធនាគារដែលពាក់ព័ន្ធនឹង ការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិការ។ តួនាទីសំខាន់របស់លោកនៅលើមុខតំណែងធំ ៗ មួយចំនួនគឺការទទួលខុសត្រូវចាប់ពីគណនេយ្យករ, ប្រធាន គណនេយ្យករផ្នែកគ្រប់គ្រងថវិកានិងត្រួតពិនិត្យ ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ និងជំនួយការប្រធាននាយក ដ្ឋានហិរញ្ញវត្ថុ។

លោក សុខា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៨ ថ្នាក់បរិញ្ញាប័ត្រសេដ្ឋកិច្ច ជំនាញនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០០៣ និងសញ្ញាប័ត្រឯកទេសគណនេយ្យ ក្នុងឆ្នាំ២០០០ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច។ សុខា មានបទពិសោធន៍ច្រើន ក្នុងរយៈពេលជាង ១៣ឆ្នាំ ក្នុងវិស័យ ធនាគារដែលពាក់ព័ន្ធនឹង ការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិការ។ លោកធ្លាប់ ជា ជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្តរជាតិ ប្រធានផ្នែករៀបចំនិងត្រួតពិនិត្យ ផែនការថវិការ ប្រធានគណនេយ្យករសាខា និងគណនេយ្យករ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី តាំងពីឆ្នាំ២០០៣។ សុខា បានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលពាក់ព័ន្ធនឹងការងារគណនេយ្យ ការគ្រប់គ្រង ហិរញ្ញវត្ថុ ស្តង់ដារគណនេយ្យកម្ពុជា (CAS) និងស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។



លោក ជួន ចាន់ដារ៉ា ជានាយកប្រតិបត្តិប្រតិបត្តិការ

បានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជា នាយកសាខា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។ ដោយបទពិសោធន៍ និង ការងារល្អលោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិប្រតិបត្តិការ នៅខែសីហា ឆ្នាំ២០១៦។

ជាមួយនឹងបទពិសោធន៍ច្រើនជាង ១៥ឆ្នាំ លោកធ្លាប់បម្រើការងារក្នុងវិស័យ ហិរញ្ញវត្ថុនៃ ស្ថាប័ននានាមួយចំនួន ក្នុងតួនាទីជាមន្ត្រីឥណទាន ប្រធានមន្ត្រីឥណទាន ប្រធានប៉ុស្តិ៍សេវានៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ធនាគារភូមិ និងជានាយកសាខា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរៗ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់វគ្គសិក្សាជាច្រើនទៀត ដូចជា ភាសាអង់គ្លេស ព័ត៌មានវិទ្យា រដ្ឋបាល ការគ្រប់គ្រងឥណទាន និងការគ្រប់គ្រង ហានិភ័យ ប្រតិបត្តិការ។



លោក អេង សំរិន ជានាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

លោក សំរិន មានតួនាទីជាប្រធានផ្នែកប្រតិបត្តិការនៃ CCS Business Group ក្នុងឆ្នាំ ២០១៤-២០១៦ នៃ ផ្នែកសណ្ឋាគារ និង ចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០០៧-២០១១ ជានាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍ផលិតផល និង បណ្តុះបណ្តាលនៃក្រុមហ៊ុន Nautisco Seafood Manufacturing LTD។ មុននឹងធ្វើការនៅ Nautisco លោកសំរិន មានបទពិសោធន៍ យៈ ១២ឆ្នាំនៅក្រុមហ៊ុន Multi-Billion Dollars Public Listed International Telecom Corporations នៃ ប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ ក្នុងអំឡុងឆ្នាំ ១៩៩៥-២០០៧ លោកធ្វើការនៅក្រុមហ៊ុន Newbridge Networks Corporation និង Alcatel-Lucent Technology Corporation មានតួនាទីអ្នក គ្រប់គ្រង ដូចជា QAA (Quality Assurance Auditor, System Automating Testing)។

លោកសំរិន មានតួនាទីជា Programmer Analysis នៅ CIDA (Canadian International Development Agency) នៅប្រទេសកាណាដាក្នុងឆ្នាំ ១៩៩២-១៩៩៤ ។ នៅឆ្នាំ ១៩៨០-១៩៨៤ លោកក៏មានតួនាទីជា នាយកការិយាល័យនៅក្នុង UNHCR (United Nations High Commissioner for Refugees) នៅ ប្រទេសថៃ។ សំរិន បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យនៃប្រទេសកាណាដា និងសញ្ញាប័ត្រ គណនេយ្យ និង វិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែក រៀបចំកម្មវិធី និង វិភាគទិន្នន័យ។ សំរិន បានចូល បម្រើការងារជាមួយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ជានាយកប្រតិបត្តិរដ្ឋបាល និង ធនធានមនុស្សនៅខែ កក្កដា ឆ្នាំ ២០១៦ ។



លោក អឿន ស៊ីឡែន ជានាយកសវនកម្មផ្ទៃក្នុង

លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទី ជានាយកសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ២០១៦ ។ លោកមានបទពិសោធន៍ការងារជាមួយនឹងធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាង ១៣ឆ្នាំដោយក្នុងនោះលោកបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើន រួមមាន ផ្នែកគណនេយ្យ គ្រប់គ្រងហានិភ័យ និងសវនកម្មផ្ទៃក្នុង ។

លោកបានបញ្ចប់ថ្នាក់ជំនាញគណនេយ្យ ថ្នាក់បរិញ្ញាប័ត្រគ្រប់គ្រងសហគ្រាស និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ គ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។ លោកធ្លាប់បានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ដែលទាក់ទងទៅនឹង ការងារ គណនេយ្យ រដ្ឋបាល ច្បាប់ ទីផ្សារ គ្រប់គ្រង ឥណទាន ព័ត៌មានវិទ្យា ភាសាអង់គ្លេស និង ជាគ្រូហ្វឹកហ្វឺន ។



លោក សាង ហុងម៉ូរ ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

លោក សាង ហុងម៉ូរ កើតក្នុងឆ្នាំ១៩៨១ នៅខេត្តកំពង់ចាម លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហៀលប្រាយ (BBU) ក្នុងឆ្នាំ២០០៩ និងថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ២០០៣ ។ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកបានចូលបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងឆ្នាំ២០០៧។

ជាមួយបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងតួនាទីជា ភ្នាក់ងារឥណទាន ប្រធានភ្នាក់ងារឥណទាន និងបុគ្គលិក ហិរញ្ញប្បទានពាណិជ្ជកម្ម ។ លោកបានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែមករា ឆ្នាំ២០១៧ តួនាទី ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល ។ ក្នុងតួនាទីនេះ លោកជា សមាជិកគណៈកម្មាធិការប្រតិបត្តិ ដែលទទួលបន្ទុក ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រនានា ដើម្បីធ្វើឲ្យ មានប្រសិទ្ធភាពនៃប្រតិបត្តិការជំនួញប្រចាំថ្ងៃ ពិសេសទៅលើយុទ្ធសាស្ត្រទីផ្សារ និងគ្រប់គ្រងឥណទាន។



លោកស្រី កន កណ្ណិកា ជានាយិកាការិយាល័យហិរញ្ញវត្ថុ

លោកស្រី កន កណ្ណិកា ជាមួយបទពិសោធន៍ការងារជាង ១០ ឆ្នាំ បានចូលបំពេញការងារនៅធនាគារអេស៊ីលីជា ភីអិលស៊ី ក្នុងតួនាទីជា គណនេយ្យករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និង ជាបុគ្គលិកជាន់ខ្ពស់។ កណ្ណិកាបានបញ្ចប់ ថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកគណនេយ្យ ពី សាកលវិទ្យាល័យអាស៊ី អឺរ៉ុប (AEU) ក្នុងឆ្នាំ២០០៧ និង ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១១។


លោកស្រី បានចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែមីនា ឆ្នាំ ២០១៧ ក្នុងតួនាទីជាប្រធានគណនេយ្យករ។ក្នុងនាមជា នាយិកាការិយាល័យហិរញ្ញវត្ថុ លោកស្រីជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិ នៃប៊ែមប៊ូ ដែលទទួលបន្ទុករៀបចំផែនការជា យុទ្ធសាស្ត្រនានា ដើម្បីធ្វើ ឲ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការជំនួញប្រចាំថ្ងៃ ជាពិសេស ទទួលបន្ទុកលើកិច្ច គណនេយ្យហិរញ្ញវត្ថុ និង រតនាភិបាលនៃអាជីវកម្មក៏ដូចជាការអនុវត្តគោលការណ៍ហិរញ្ញវត្ថុ។



មើលរូបពីឆ្វេងទៅស្តាំ៖

- | | |
|-----------------------|--|
| សាង ហុនម៉ូច | ៖ នាយកប្រតិបត្តិអភិវឌ្ឍន៍ ផលិតផល |
| ជួន ចាន់ដារ៉ា | ៖ នាយកប្រតិបត្តិប្រតិបត្តិការ |
| កន កន្ធុតា | ៖ នាយិកាការិយាល័យហិរញ្ញវត្ថុ |
| កែវ សុខា | ៖ អគ្គនាយក |
| ផេង ប័ន្តសារីម | ៖ នាយកប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល |
| ឡឿន សុំឡែន | ៖ នាយកសវនកម្មផ្ទៃក្នុង |

របបសម្ព័ន្ធក្រុមហ៊ុន



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ថែមប៊ូ ហ្វាយនែន ភីអិលស៊ី សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

ព័ត៌មានអំពីក្រុមហ៊ុន

ថែមប៊ូ ហ្វាយនែន ភីអិលស៊ី ("ក្រុមហ៊ុន") គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជី ក្រោមអត្តសញ្ញាណលេខ ០៤១៩E/2015 ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 29 ខែមករាឆ្នាំ 2015។ ក្រុមហ៊ុន បាន ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ2015 ។

គោលដៅសាជីវកម្មរបស់ក្រុមហ៊ុន គឺការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្នែកឥណទាន ដែលមានទំនុកចិត្ត និង ងាយស្រួល ដល់សហគ្រិនខ្នាតតូច និងមធ្យម ដែលមានបម្រើដោយគ្រឹះស្ថាន។

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៣៤ ផ្លូវវ៉ែងស្រេង (Block-F) ឧទ្យាន ឧស្សាហកម្ម វឌ្ឍនៈ ១ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ

លទ្ធផលប្រតិបត្តិការហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានបង្ហាញក្នុងរបាយការណ៍លទ្ធផល។

ភាគលាភ

ពុំមានភាគលាភត្រូវបានប្រកាស ឬទូទាត់ នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ដើមទុន

នៅក្នុងការិយបរិច្ឆេទនេះ ក្រុមហ៊ុនបានបង្កើនដើមទុនចុះបញ្ជីពី 1,250,000 ដុល្លារអាមេរិក (ឬ 5,046,250 ពាន់រៀល) ដល់ 2,500,000 ដុល្លារអាមេរិក (ឬ 10,045,000 ពាន់រៀល) ។

ទុនបម្រុង និងសំវិធានធន

មិនមានបម្រុងប្រូលជាសារវន្តលើទុនបម្រុង និង សំវិធានធនសម្រាប់ការិយបរិច្ឆេទនេះទេ លើកលែងតែ បម្រុងប្រូល ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទានអត្រា និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទាន

អាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង ការធ្វើសំវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទាន អាក្រក់ និង ជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាល ឲ្យចំនួនទឹកប្រាក់នៃឥណទានអាក្រក់ដែលបានលុបចេញពីបញ្ជី ឬ ចំនួនទឹកប្រាក់សំវិធានធនលើបំណុលជាប់ សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ សមស្រប ដើម្បីឈានដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម (លើកលែងតែករណីពាក់ព័ន្ធ ជាមួយឥណទាន) ដែលទំនងជាមិនអាចទទួលស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបាន កត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចទទួល យកបាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្តាលឲ្យការ កំណត់តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬ មានភាពមិន សមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និងធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុម ហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បញ្ចាំទ្រព្យសកម្មណាមួយ របស់ក្រុមហ៊ុនបានកើតមានឡើងចាប់ពីដំណាច់ ការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយ និង
- ពុំមានទ្រព្យអកម្មយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុនតាំងពីដំណាច់ការិយបរិច្ឆេទនៃហិរញ្ញ វត្ថុក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានទ្រព្យអកម្មយថាហេតុ ឬ ទ្រព្យអកម្មផ្សេងៗរបស់ក្រុមហ៊ុន ដែល អាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ 12ខែ ខាងមុខបន្ទាប់ពីការបញ្ចប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅ ពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុទាំងឡាយដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់របាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ មិនត្រូវបានទទួលរងឥទ្ធិពលពីធាតុប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណាដែលមាន លក្ខណៈមិនប្រក្រតីទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ និងការិយបរិច្ឆេទនៃរបាយការណ៍នេះដែលទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទតារាងតុល្យការ

លើកលែងតែព្រឹត្តិការណ៍ខាងលើ និង ព្រឹត្តិការណ៍ដទៃទៀតដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាកាលបរិច្ឆេទនៃរបាយការណ៍ ពុំមានព្រឹត្តិការណ៍ណាមួយ កើតឡើងបន្ទាប់ពីថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018 ដែលប៉ះពាល់ជាសារវន្ត ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ឡើយ។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និង នាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក Yoichi Shiraishi	ប្រធានក្រុមហ៊ុន
លោក លីម សុផាតិ	អភិបាល
លោក Mitsutoki Shigeta	អភិបាល
លោក ណា សុផី	អភិបាលឯករាជ្យ

សវនករ

ក្រុមហ៊ុនសវនករឯករាជ្យ Ernst & Young (Cambodia) Ltd គឺជាសវនកររបស់ក្រុមហ៊ុន។

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់មានចំណែកភាគហ៊ុននៅក្នុងក្រុមហ៊ុននោះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងនាចុងការិយបរិច្ឆេទនេះ ពុំមានកិច្ចព្រមព្រៀងណាមួយកើតឡើងដើម្បីឲ្យក្រុមហ៊ុនជាភាគីមួយ ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀង អាចបង្កលទ្ធភាពដល់សមាជិកអភិបាលណាម្នាក់ឲ្យទទួលបាននូវអត្ថប្រយោជន៍តាម មធ្យោបាយផ្សេងៗដូចជាការទិញភាគហ៊ុន ឬប័ណ្ណបំណុលក្រុមហ៊ុន ឬរបស់សាជីវកម្មដទៃ។

ពុំមានអភិបាលណាម្នាក់បានទទួលឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយតាមរយៈហេតុផលនៃកិច្ចសន្យា ដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬជាមួយនឹងក្រុមហ៊ុន ដែលអភិបាលនោះជាសមាជិកក្រុមប្រឹក្សាភិបាល ឬក៏ ជាមួយក្រុមហ៊ុនណាមួយ ដែលអភិបាលនោះ មានផលប្រយោជន៍ហិរញ្ញវត្ថុជាសារវន្ត លើកលែងតែ អត្ថប្រយោជន៍ទាំងឡាយណា ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរ សាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលធ្វើឡើងដោយគណៈគ្រប់គ្រងដែលត្រូវបានតម្រូវឲ្យ៖

- អនុម័តគោលនយោបាយគណនេយ្យសមស្រប ដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយជាប់លាប់។
- អនុវត្តតាមបទបញ្ញត្តិ និងសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងស្តង់ដារ គណនេយ្យកម្ពុជា ឬប្រសិនបើមានគម្លាតនៃការអនុវត្តបទបញ្ញត្តិ និងសេចក្តីណែនាំ ហើយនិងស្តង់ដារ ដែលដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំង នោះគួរតែត្រូវបានបង្ហាញ ពន្យល់និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើមូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុន មិន អាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និង ធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុង របាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងមានទំនួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យដ៏ត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលបង្ហាញអំពី ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពច្បាស់លាស់ និងសមហេតុផលគ្រប់ពេល និងធានាថាបញ្ជី គណនេយ្យបានអនុវត្ត តាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏មានទំនួលខុសត្រូវ ក្នុងការ ថែរក្សាទ្រព្យសកម្មរបស់ ក្រុមហ៊ុន ហើយម្យ៉ាងទៀត ក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែង រកការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំជាក្រុមប្រឹក្សាភិបាល បានអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយនេះថា បានបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលនៃប្រតិបត្តិការហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



លីម សុជាតិ

អភិបាល

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគហ៊ុននិកនៃ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលរួមមាន តារាងតុល្យការ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និង របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិង គោលការណ៍ណែនាំទាក់ទងផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីក្រុមហ៊ុនដោយយោងតាមអនុក្រឹត្យទៅលើក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបានមាន លក្ខណៈគ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិយោបល់ត្រឹមត្រូវទៅលើរបាយការណ៍ទាំងនោះ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ។

ព័ត៌មានត្រូវបានបោះពុម្ពផ្សាយហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងៗទៀតដែលទទួលបាននៅកាលបរិច្ឆេទរបាយការណ៍សវនករ រួមមាន របាយការណ៍របស់ ក្រុមប្រឹក្សា ភិបាល ដែលបានបរិយាយ នៅទំព័រទី១ ដល់ទំព័រទី៥។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗទៀត។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុមិនគ្របដណ្តប់លើព័ត៌មានផ្សេងៗទេ ហើយយើងខ្ញុំក៏មិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗនេះដែរ។

ទាក់ទិននឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណា ថាតើព័ត៌មានទាំងនេះ មានភាពខុសគ្នាជាសារវន្តឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ

ឬចំណេះដឹង ដែលទទួលបានក្នុងការធ្វើសវនកម្ម ឬថាតើព័ត៌មានផ្សេងៗនេះ មានកំហុសឆ្គងជាសារវន្តឬទេ។ យោងតាមការងារដែលយើងខ្ញុំបានធ្វើ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តចំពោះព័ត៌មានផ្សេងៗនេះ យើងខ្ញុំតម្រូវឲ្យរាយការណ៍ពីភាពពិតជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលតម្រូវឲ្យរាយការណ៍ចំពោះព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងនិងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ ហើយនិងគោលការណ៍ណែនាំទាក់ទិនផ្សេងៗ ដែលចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថា មានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬក៏គ្មានមធ្យោបាយដាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ច មានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយប៉ុន្តែមិនមែនជា ការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាមស្តង់ដារ អន្តរជាតិ ស្តីពីសវនកម្មនៃកម្ពុជា តែងតែរកឃើញជានិច្ច នូវកំហុសឆ្គងជាសារវន្តដែលមាននោះទេ ។

កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬ បញ្ចូលគ្នា ជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃ ការងារសវនកម្មដែលអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំផ្សេងៗដោយបង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត

ដែលបណ្តាល មកពីការក្លែងបន្លំ មានកម្រិតខ្ពស់ជាងហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចោលដោយចេតនាការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។

- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និង ការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋាន ទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្ម នៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថា តើមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករ លើកំណត់សម្គាល់ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺ ពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍ របស់សវនករ ។ តែទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុន មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅមាតិកា និង ខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា របាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



ឡាន ហ៊ុន គណនេយ្យករជំនាញ
Partner

Ernst & Young (Cambodia) Ltd.

ក្រុមហ៊ុនគណនេយ្យករជំនាញ

សវនករប្រតិស្រុត

ធ្វើនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី29 ខែមេសា ឆ្នាំ2019

របាយការណ៍
ហិរញ្ញវត្ថុ

តារាងតុល្យការ

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់ សម្គាល់ 2.1)		(កំណត់ សម្គាល់ 2.1)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	4	18,675	75,036	24,501	98,911
សមតុល្យជាមួយធនាគារជាតិកម្ពុជា	5	130,956	526,181	67,826	273,814
សមតុល្យជាមួយធនាគារផ្សេងទៀត	6	317,886	1,277,266	656,375	2,649,786
ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ	7	4,058,071	16,305,329	1,700,262	6,863,958
ទ្រព្យសកម្មផ្សេងៗ	8	134,077	538,721	78,624	317,405
អចលនទ្រព្យ និងហត្ថបករណ៍	9	20,199	81,160	30,821	124,424
កម្មវិធីកុំព្យូទ័រ	10	13,006	52,258	12,914	52,134
ទ្រព្យសកម្មសរុប		4,692,870	18,855,951	2,571,323	10,380,432
បំណុល និង មូលធនរបស់ភាគទុនិក					
បំណុល					
បំណុលពន្ធលើប្រាក់ចំណូល	11	828	3,327	301	1,215
ប្រាក់កម្ចីពីភាគទុនិក	12,22	2,759,500	11,087,671	1,290,000	2,759,500
បំណុលផ្សេងៗ	13	123,196	495,001	698,701	2,820,657
បំណុលសរុប		2,883,524	11,585,999	1,989,002	8,029,602
មូលធនរបស់ភាគទុនិក					
ដើមទុន	14	2,500,000	10,045,000	1,250,000	5,046,250
ការខាតបង្គរ		(690,654)	(2,775,048)	(667,679)	(2,695,420)
មូលធនសរុប		1,809,346	7,269,952	582,321	2,350,830
បំណុល និងមូលធនសរុប		4,692,870	18,855,951	2,571,323	10,380,432

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍លទ្ធផល

	កំណត់ សម្គាល់	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	15	519,591	2,087,717	374,423	1,511,546
ចំណាយការប្រាក់	16,22	(193,657)	(778,114)	(167,363)	(675,644)
ចំណូលពីការប្រាក់សុទ្ធ		325,934	1,309,603	207,060	835,902
ចំណូលផ្សេងៗ	17	183,538	737,456	46,518	187,793
ចំណូលពីប្រតិបត្តិការ		509,472	2,047,059	253,578	1,023,695
ចំណាយបុគ្គលិក	18	(243,999)	(980,388)	(325,895)	(1,315,638)
រំលស់	19	(14,974)	(60,166)	(15,139)	(61,116)
ចំណាយប្រតិបត្តិការផ្សេងៗទៀត	20	(142,473)	(572,457)	(168,353)	(679,641)
សំវិធានធនលើការខាតបង់ឥណទានទៅអតិថិជន	7	(123,808)	(497,461)	(207,313)	(836,923)
ការខាតបង់ពេលបង់ពន្ធ		(15,782)	(63,413)	(463,122)	(1,869,623)
ចំណាយពន្ធលើប្រាក់ចំណេញ	11	(7,193)	(28,901)	(4,211)	(17,000)
ខាតសុទ្ធសម្រាប់ការិយបរិច្ឆេទ		(22,975)	(92,314)	(467,333)	(1,886,623)

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍បម្រែបម្រួលមូលធន

	ដើមទុន ដុល្លារអាមេរិក	ខាតបង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	1,250,000	(667,679)	582,321
បន្ថែមដើមទុន	1,250,000	-	1,250,000
ខាតសម្រាប់ការិយបរិច្ឆេទ	-	22,975	(22,975)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	2,500,000	(690,654)	1,809,346
សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	10,045,000	(2,775,048)	7,269,952
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	1,000,000	(200,346)	799,654
បន្ថែមដើមទុន	250,000	-	250,000
ខាតសម្រាប់ការិយបរិច្ឆេទ	-	(467,333)	(467,333)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,250,000	(667,679)	582,321
សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	5,046,250	(2,695,420)	2,350,830

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍លំហូរសាច់ប្រាក់

		កំណត់ សម្គាល់	2018		2017		
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 2.1)	
សកម្មភាពប្រតិបត្តិការ							
ខាតមុនដកពន្ធ			(15,782)	(63,413)	(463,122)	(1,869,623)	
ការកែសម្រួល៖							
សំវិធានធនលើការខាតបង់ឥណទានទៅអតិថិជន	7		123,808	497,461	207,313	836,923	
រំលស់	19		14,974	60,166	15,139	61,116	
សំវិធានធនទ្រព្យសកម្មផ្សេងៗ			7,379	29,649	-	-	
ខាតពីការលុបចោលអចលនទ្រព្យ និងហត្ថបករណ៍	5		1,732	6,959	3,851	15,546	
			132,111	530,822	(236,819)	(956,038)	
បម្រែបម្រួលនៃទ្រព្យសកម្ម និងបំណុលប្រតិបត្តិការ៖							
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា			(62,500)	(251,125)	(12,500)	(50,463)	
ឥណទានផ្តល់ដល់អតិថិជន			(2,481,617)	(9,971,137)	(289,985)	(1,170,669)	
ទ្រព្យសកម្មផ្សេងៗ			(62,832)	(252,459)	(10,793)	(43,571)	
បំណុលផ្សេងៗ			(575,505)	(2,312,379)	14,327	57,838	
			(3,050,343)	(12,256,278)	(535,770)	(2,162,903)	
ពន្ធលើប្រាក់ចំណូលដែលបានបង់	11		(6,666)	(26,784)	(4,158)	(16,786)	
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ			(3,057,009)	(12,283,062)	(539,928)	(2,179,689)	
សកម្មភាពវិនិយោគ							
ការទិញអចលនទ្រព្យ និងហត្ថបករណ៍			9	(4,676)	(18,788)	(26,391)	(106,540)
ការទិញទ្រព្យអរូបិយ			10	(1,500)	(6,027)	(13,100)	(52,885)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ			(6,176)	(24,815)	(39,491)	(159,425)	
សកម្មភាពហិរញ្ញប្បទាន							
សាច់ប្រាក់ទទួលបានពីម្ចាស់ភាគទុនិក			12,22	4,039,500	16,230,711	865,000	3,492,005
សាច់ប្រាក់ទទួលបានពីការបង្កើតដើមទុន			14	1,250,000	5,022,500	250,000	1,009,250
ការទូទាត់សងប្រាក់កម្ចី			12	(2,570,000)	(10,326,260)	-	-
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			2,719,500	10,926,951	1,115,000	4,501,255	
ការ(ថយចុះ) កើនឡើងសុទ្ធនៃសាច់ប្រាក់				(343,685)	(1,380,926)	535,581	2,162,141
សាច់ប្រាក់នៅដើមឆ្នាំ				686,202	2,770,198	150,621	608,057
ភាពខុសគ្នានៃអត្រាប្តូរប្រាក់				-	(13,039)	-	-
សាច់ប្រាក់និង សាច់ប្រាក់សមមូលនាចុង ការិយបរិច្ឆេទ				342,517	1,376,233	686,202	2,770,198

កំណត់សម្គាល់ភ្ជាប់ពីលេខ 1 ដល់ 25 ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1. ព័ត៌មានអំពីក្រុមហ៊ុន

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើង និង ចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ការបង្កើត និងប្រតិបត្តិការ

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ("ក្រុមហ៊ុន") គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលបាន ចុះបញ្ជី ក្រោមអត្តសញ្ញាណលេខ 0419E/2015 ចេញដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី 29 ខែមករា ឆ្នាំ 2015 ។ ក្រុមហ៊ុន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីដំណើរការជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ2015 ។

គោលដៅសាជីវកម្មរបស់ក្រុមហ៊ុន គឺការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្នែកឥណទាន ដែលមានទំនុកចិត្ត និង ងាយស្រួល ដល់សហគ្រិនខ្នាតតូច និងមធ្យម ដែលមានបម្រើដោយគ្រឹះស្ថាន។

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអគារលេខ ៣៤ ផ្លូវវង់ស្រេង (Block-F) ឧទ្យានឧស្សាហកម្មវឌ្ឍនៈ ១ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តអោយចេញផ្សាយ ដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី29 ខែមេសា ឆ្នាំ2019។

2. គោលនយោបាយគណនេយ្យសំខាន់ៗ

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងតាមមូលដ្ឋានតម្លៃដើមប្រវត្តិសាស្ត្រ។ ក្រុមហ៊ុនកត់ត្រាបញ្ជីគណនេយ្យ ហើយរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាទឹកប្រាក់រៀលស្របតាម ប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ7-07-164 ប្រក ចុះថ្ងៃទី13 ខែធ្នូ ឆ្នាំ 2007 ស្តីពីការ ប្រើប្រាស់ភាសាឯកតារូបិយវត្ថុ និងអត្រាប្តូរប្រាក់សម្រាប់ចុះកិច្ចបញ្ជីគណនេយ្យ និងរបាយការណ៍។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យកម្ពុជា និងបទប្បញ្ញត្តិ និងសេចក្តីណែនាំទាក់ទងដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា។

ការប្រែសម្រួលពីទឹកប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ B7-07-164 ចុះថ្ងៃទី13 ខែធ្នូ ឆ្នាំ2007 ដោយប្រើអត្រាប្តូរប្រាក់ផ្លូវការនាការិយបរិច្ឆេទរបាយការណ៍ ដែលមានអត្រាប្តូរប្រាក់ 4,018 រៀល ក្នុង 1ដុល្លារអាមេរិក នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 (ថ្ងៃទី31 ខែធ្នូ ឆ្នាំ2017៖ 4,037រៀលក្នុង 1ដុល្លារអាមេរិក)។ តួលេខប្រែសម្រួលជាប្រាក់ដុល្លារអាមេរិកដែលបានបង្ហាញនេះ និងមិនគួរត្រូវយក មកបកស្រាយថា ជាតួលេខដែលអាចត្រូវបាន ឬនឹងត្រូវបាន ឬនាពេលអនាគត នឹងត្រូវបានប្តូរទៅជា ប្រាក់រៀលតាមអត្រាប្តូរប្រាក់នេះ ឬអត្រាផ្សេងៗទៀតបានឡើយ។

2.1.1 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន គឺចាប់ផ្តើមពីថ្ងៃទី១ ខែមករា និងបញ្ចប់ថ្ងៃទី៣១ ខែធ្នូ។

2.1.2 ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមជាមួយការប្រើប្រាស់របាយការណ៍នេះ មិនត្រូវបានរៀបចំឡើងសម្រាប់ អ្នកទាំងឡាយណាដែលមិនបានដឹងពីគោលការណ៍នីតិវិធីនិងការអនុវត្តន៍គណនេយ្យនៃព្រះរាជាណាចក្រកម្ពុជានោះទេ ហើយលើសពីនេះ គឺមិនមានគោលបំណង ក្នុងការបង្ហាញស្ថានភាពហិរញ្ញវត្ថុរបាយការណ៍លទ្ធផល និងលំហូរសាច់ប្រាក់ ដោយអនុលោមតាមគោលនយោបាយ និងការអនុវត្តគណនេយ្យ ដែលទទួលស្គាល់ជាទូទៅក្នុងប្រទេសដទៃផ្សេងពីប្រទេសកម្ពុជានោះទេ។

គោលនយោបាយគណនេយ្យដែលបង្ហាញខាងក្រោមនេះត្រូវបានអនុវត្តដោយ ក្រុមហ៊ុនយ៉ាងជាប់លាប់។

2.1.3 ស្តង់ដារមិនទាន់ត្រូវបានអនុវត្ត

នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជា បានប្រកាសថាការអនុវត្តន៍នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ត្រូវបានពន្យារហួតដល់ដំណាច់ឆ្នាំ២០១៨។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រួមទាំងក្រុមហ៊ុនធានារ៉ាប់រងត្រូវរៀបចំរបាយការណ៍ជំនឿនទាក់ទងនឹងការអនុវត្តន៍នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងរបាយការណ៍ប្រចាំឆ្នាំ ជូនក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជា និងនិយ័តករផ្សេងទៀត។ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិគណនេយ្យនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ មានជម្រើស ក្នុងការរាយការណ៍ តាមរយៈស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសខ្នាតតូចនិង មធ្យម។ ការអនុវត្តន៍នៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ឬ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ខ្លាំងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

2.2 ការវិនិច្ឆ័យ និងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ក្នុងការអនុវត្តន៍គោលនយោបាយគណនេយ្យ គណៈគ្រប់គ្រងបានប្រើប្រាស់ការវិនិច្ឆ័យ និងធ្វើការប៉ាន់ស្មានក្នុងការកំណត់ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុមាន ដូចខាងក្រោម៖

2.2.1 រូបិយប័ណ្ណគោល

ស្តង់ដារគណនេយ្យកម្ពុជាលេខ 21 តម្រូវឲ្យគណៈគ្រប់គ្រងប្រើការវិនិច្ឆ័យរបស់ខ្លួនដើម្បីកំណត់រូបិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន ដែលបង្ហាញយ៉ាងស្មោះត្រង់ ដោយបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចនៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌដែលពាក់ព័ន្ធនឹងក្រុមហ៊ុននេះ។ ក្នុងការវិនិច្ឆ័យ នេះ ក្រុមហ៊ុនពិចារណាដូចខាងក្រោម៖

- ក. រូបិយប័ណ្ណដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (ជាញឹកញាប់វាជារូបិយប័ណ្ណដែលតម្លៃសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មរបស់វាត្រូវបានកំណត់ និងទូទាត់)
- ខ. រូបិយប័ណ្ណដែលមូលនិធិពីសកម្មភាពហិរញ្ញវត្ថុត្រូវបានបង្កើត និង
- គ. រូបិយប័ណ្ណដែលទទួលបានពីសកម្មភាពប្រតិបត្តិការជាធម្មតាត្រូវបានរក្សាទុក។

2.2.2 ភតិសន្យាប្រតិបត្តិការ

ក្រុមហ៊ុនមានភតិសន្យាជួលអចលនទ្រព្យ ក្នុងនាមជាអ្នកជួលសម្រាប់អគារការិយាល័យរបស់ ខ្លួន។ ក្រុមហ៊ុនបានកំណត់ថា ម្ចាស់អគារជាអ្នករ៉ាប់រងលើរាល់ហានិភ័យធំៗ និងផលប្រយោជន៍ នៃភាពជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនេះ ដោយផ្អែកទៅតាមសូចនាករនៃការចាត់ថ្នាក់លើ ភតិសន្យាប្រតិបត្តិការ។ នៅក្នុងការកំណត់ថាមាន ឬពុំមានសូចនាករនៃការការចាត់ថ្នាក់លើ ភតិសន្យាប្រតិបត្តិការ ក្រុមហ៊ុនត្រូវពិចារណាលើកត្តាដូចជា៖ ការរក្សាទុកប្លង់កម្មសិទ្ធិរបស់អចលនទ្រព្យដែលបានជួល និងពិចារណាលើ អំឡុងពេលនៃភតិសន្យាជួលទាក់ទងជាមួយនឹងការប៉ាន់ស្មានលើអាយុកាលប្រើប្រាស់សេដ្ឋកិច្ចរបស់អចលនទ្រព្យ និងចំណាយថ្លៃរត់ការនៃអ្នកកាន់កាប់លើទ្រព្យជួល និងថ្លៃផ្សេងៗ។

2.2.3 ការប៉ាន់ស្មានអាយុកាលនៃអចលនទ្រព្យ និងហត្ថបករណ៍

អាយុកាលនៃធាតុនីមួយៗនៃទ្រព្យ និងបរិក្ខារ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើរយៈពេលដែល ទ្រព្យនោះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បាន។ ការប៉ាន់ស្មានបែបនោះផ្អែកលើការវាយតម្លៃលើអាជីវកម្មដែលប្រហាក់ប្រហែលការវាយតម្លៃតាមបែបបច្ចេកទេសផ្ទៃក្នុង និងបទពិសោធន៍ជាមួយនឹងទ្រព្យប្រហាក់ប្រហែល។ អាយុកាលដែលគេ រំពឹងទុកនៃទ្រព្យសកម្មនីមួយៗ ត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ និងធ្វើការកែតម្រូវ បើសិនជាការរំពឹងទុកថាមានការផ្លាស់ប្តូរពីការប៉ាន់ស្មានមុនៗ ដោយសារមូលហេតុមួយចំនួនដូចជា ភាពសឹករេចរិលជារូបវន្ត ភាពហួសសម័យ និងកត្តាផ្លូវច្បាប់ ឬ ក៏កំហិតផ្សេងទៀត ទៅលើការប្រើប្រាស់ទ្រព្យសកម្ម។ ទោះបីយ៉ាងណាក៏ដោយ លទ្ធផលបានពីប្រតិបត្តិការនាពេលអនាគត អាចនឹងរងការប៉ះពាល់ខ្លាំងដោយការផ្លាស់ប្តូរនូវកត្តាដែលបានលើកឡើងដូចខាងលើ។ ការថយចុះនូវអាយុកាលរំពឹងទុករបស់ទ្រព្យ និងបរិក្ខារណាមួយនឹងបង្កឲ្យចំណាយប្រតិបត្តិការ មានការកើនឡើង និងធ្វើឲ្យតម្លៃបច្ចុប្បន្នរបស់ទ្រព្យ និងបរិក្ខារនោះមានការធ្លាក់ចុះ។ ពុំមានការប្រែប្រួលណាមួយ នៅក្នុងឆ្នាំនៃអាយុកាលរបស់ទ្រព្យ និងបរិក្ខារ ក្នុងអំឡុងពេលប្រចាំឆ្នាំ។

2.2.4 ការខាតបង់ដោយការស្រុតចុះតម្លៃលើការផ្តល់ឥណទានផ្តល់ដល់អតិថិជន

នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុគុណភាពនៃឥណទានផ្តល់ដល់អតិថិជនត្រូវបានត្រួតពិនិត្យ និង វាយតម្លៃ ដើម្បីកំណត់ចំណាត់ថ្នាក់ និងកម្រិតនៃសំវិធានធនលើការខាតបង់ដោយការថយចុះតម្លៃ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ប្រក ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន ដែលជំនួសប្រកាសធនាគារជាតិនៃ កម្ពុជាលេខ ធ៧-០២-១៨៦ ប្រក ស្តីពីចំណាត់ និងសំវិធានធនលើឥណទាន ដូចដែលបានបង្ហាញក្នុង កំណត់សម្គាល់ ២.៣.៦។

2.2.5 ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ការខាតបង់ដោយការស្រុតចុះតម្លៃកើតមានឡើង នៅពេលដែលតម្លៃយោងរបស់ទ្រព្យ ឬ បណ្តុំទ្រព្យ មានតម្លៃខ្ពស់ជាងបរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង ដែលបរិមាណនេះ បានមកពី តម្លៃដែលខ្ពស់ជាងគេ រវាងតម្លៃទីផ្សារ ដកចេញចំណាយផ្សេងៗ ដើម្បីលក់ទ្រព្យ និងតម្លៃទទួលបានពីការ ប្រើប្រាស់។ ការគណនាតម្លៃទីផ្សារដកចំណាយផ្សេងៗដើម្បី លក់ទ្រព្យគឺអាស្រ័យលើព័ត៌មាន ជាក់ស្តែងដែលកើតឡើងពីប្រតិបត្តិការលក់តាមភាពធម្មតា ចំពោះទ្រព្យដែលមានភាពស្រដៀងគ្នា ឬ ជាតម្លៃទីផ្សារ ដកចេញនូវចំណាយកើតឡើងផ្សេងៗ ដើម្បីលក់ទ្រព្យនោះ។ រីឯការគណនាលើ តម្លៃកំពុងតែប្រើប្រាស់ គឺផ្អែកតាមគំរូលំហូរសាច់ប្រាក់អប្បបរមា។ លំហូរសាច់ប្រាក់នោះគឺបានមកពី ផែនការនាពេលអនាគត ហើយមិនរាប់បញ្ចូលសកម្មភាពកំណែទម្រង់ ផ្សេងៗ ដែលក្រុមហ៊ុន មិនទាន់ជាប់កាតព្វកិច្ច ឬធ្វើការវិនិយោគនា ពេលអនាគត ដែលនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវ លទ្ធផលដែលកើតចេញពីទ្រព្យទាំងនោះ។ បរិមាណដែលនឹងអាចទទួលបានមកវិញជាក់ស្តែង គឺរង ឥទ្ធិពលដោយអត្រាអប្បបរមាដែលបានប្រើប្រាស់ សម្រាប់គំរូលំហូរសាច់ប្រាក់អប្បបរមា ក៏ដូចជាលំហូរ សាច់ប្រាក់ចូលរំពឹងទុកនាពេលអនាគត និងអត្រាកំណើន ដែលប្រើប្រាស់សម្រាប់គោលបំណងនៃការ ព្យាករណ៍។

2.2.6 ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់សម្រាប់ការខាតពន្ធ និងរាល់ភាពខុសគ្នាបណ្តោះអាសន្ន ទាំងអស់ត្រឹមវិសាលភាព ដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតទំនងជាមាន ដែលការខាតបង់ អាចយកមកប្រើប្រាស់បាន។ ការវិនិច្ឆ័យសំខាន់ៗរបស់គណៈគ្រប់គ្រង គឺទាមទារឲ្យ កំណត់បរិមាណ នៃពន្ធពន្យារជាទ្រព្យសកម្ម ដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកទៅលើពេលវេលា និងកម្រិតនៃ ចំណូលជាប់ពន្ធនាពេលអនាគត ជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

2.2.7 ពន្ធដារ

ពន្ធត្រូវបានគណនាតាមមូលដ្ឋាននៃការបកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិស្តីពីពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជាទៀងទាត់ ហើយការកំណត់ចុងក្រោយនៃការចំណាយពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារ ("GDT") ។ ការបង្វិលពន្ធរបស់ក្រុមហ៊ុនត្រូវធ្វើសវនកម្មតាមកាលកំណត់ដោយ GDT ។ ខណៈដែលការអនុវត្តច្បាប់ពន្ធដារនិងបទប្បញ្ញត្តិជាច្រើនប្រភេទមានភាពប្រែប្រួលទៅតាមការបកស្រាយផ្សេងៗ បរិមាណដែលត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរនៅពេលក្រោយដោយផ្អែកលើសេចក្តីសម្រេចចុងក្រោយរបស់ GDT ។

2.3 សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

2.3.1 ការប្រែប្រួលរូបិយប័ណ្ណ

ធាតុពិតនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានវាស់ ដោយប្រើប្រាស់រូបិយប័ណ្ណដែលជាមជ្ឈដ្ឋានបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (រូបិយប័ណ្ណមុខងារ)។ ក្រុមហ៊ុនរក្សាកំណត់ត្រាគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិកដែលជាបរិយប័ណ្ណមុខងាររបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាដុល្លារអាមេរិកដែលជារូបិយប័ណ្ណគោលនិងបង្ហាញ។

ប្រតិបត្តិការជាបរិយប័ណ្ណក្រៅពីដុល្លារអាមេរិកត្រូវបានបកប្រែជាប្រាក់ដុល្លារអាមេរិកតាម អត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្មនិងបំណុលជាបរិយប័ណ្ណក្រៅពីដុល្លារអាមេរិកនៅកាលបរិច្ឆេទតារាងតុល្យការត្រូវបានបកប្រែទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ ដែលបានកំណត់នៅថ្ងៃនោះ។ ភាពខុសគ្នានៃការផ្លាស់ប្តូរដែលកើតឡើងលើការបកប្រែត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

2.3.2 សាច់ប្រាក់

សម្រាប់គោលបំណងលើរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់គឺរួមបញ្ចូលទាំងសាច់ប្រាក់ក្នុងដៃសមតុល្យទឹកប្រាក់ជាមួយធនាគារជាតិនៃកម្ពុជាក្រៅពីទុនបម្រុងធានាមូលធន និងសមតុល្យជាមួយធនាគារផ្សេងទៀត។

2.3.3 សមតុល្យភាពជាមួយធនាគារជាតិនៃកម្ពុជា

ប្រាក់តម្កល់ធានាលើដើមទុនត្រូវបានរក្សាទុកជាមួយធនាគារជាតិ នៃកម្ពុជាដោយអនុលោមទៅតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុហើយត្រូវបានកំណត់ដោយភាគរយភាគរយនៃដើមទុនអប្បបរមាដែលតម្រូវដោយធនាគារជាតិ។

2.3.4 **សមតុល្យនៅធនាគារដទៃទៀត**

សមតុល្យនៅធនាគារដទៃទៀតពុំត្រូវទទួលស្គាល់តាមថ្លៃដើម។

2.3.5 **ឥណទានផ្តល់ដល់អតិថិជន**

រាល់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានបង្ហាញក្នុងតារាងតុល្យការជាទឹកប្រាក់ដើម ដោយដកចេញនូវឥណទានដែលត្រូវបានលុបចេញពីបញ្ជី និងសំវិធានធនចំពោះឥណទានបាត់បង់។

ឥណទានត្រូវបានលុបចេញពីបញ្ជីនៅពេលដែលក្រុមហ៊ុនរំពឹងថា ឥណទានមិនអាចប្រមូលមកវិញបាន។ ការប្រមូលបានមកវិញនៃឥណទានដែលបានលុបចេញពីបញ្ជី ឬបានធ្វើសំវិធានធន នៅក្នុងការិយបរិច្ឆេទមុនៗនឹង បន្ថយទឹកប្រាក់នៃ សំវិធានធនសម្រាប់ឥណទានបាត់បង់នៅក្នុងរបាយការណ៍លទ្ធផល។

រាល់ឥណទានដែលបានចាត់ថ្នាក់ជាឥណទានក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ គឺជាឥណទាន មិនដំណើរការ។

2.3.6 **ចំណាត់ថ្នាក់ឥណទាន និងសំវិធានធនលើឥណទានបាត់បង់**

សំវិធានធនលើការខាតបង់ឥណទានទៅអតិថិជននូវបានធ្វើឡើងទាក់ទងនឹងហានិភ័យជាក់លាក់និងទាក់ទងឥណទាន និងបុរេប្រទានពិន្យឡើងវិញជាលក្ខណៈបុគ្គលនិងបានកំណត់ជាក់លាក់ជាឥណទានឃ្លាំមើលក្រោមស្តង់ដារសង្ស័យឬខាត។ ហើយសំវិធានធនទូទៅក៏ត្រូវបានរក្សាទុកសម្រាប់ឥណទានចាត់ថ្នាក់ស្តង់ដារ។ សំវិធានធនគឺផ្អែកលើភាគរយនៃសមតុល្យដក់សល់របស់ឥណទាននិងបុរេប្រទាន។

នៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ2017 ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ B7-0017-344 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែមិន (ប្រកាសថ្មី) ដែលត្រូវជំនួស ប្រកាសលេខ B7-02-186 ស្តីពីចំណាត់ថ្នាក់ និងសំវិធានធនលើទ្រព្យសកម្ម (ប្រកាសចាស់) ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃចេញប្រកាសថ្មីនេះ។ ប្រកាសថ្មី តម្រូវអោយធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គណនាសំវិធានធនតាមបទបញ្ញត្តិ ដោយចំណាត់ថ្នាក់ ឥណទានរូបិយវត្ថុជា 5 ថ្នាក់ ផ្អែកលើចំនួនថ្ងៃហួសកាលកំណត់ នៃការសងប្រាក់ដើម និង ការប្រាក់។ បន្ទាប់មក ធនាគារជាតិ នៃកម្ពុជា បានចេញសារាចរលេខ B7-018-001 ចុះថ្ងៃទី16 ខែ កុម្ភៈ ឆ្នាំ 2018 ក្នុងគោលបំណងបញ្ជាក់លើកម្រិតអប្បបរមាចាំបាច់នៃការធ្វើសំវិធានធនទូទៅ និងជាក់លាក់ ដែលត្រូវបានធ្វើឡើងដោយផ្អែកលើការធ្វើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ស្តង់ដារ	ចាប់ពី 0 ដល់ 14 ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	ចាប់ពី 0 ដល់ 29 ថ្ងៃ (ឥណទានរយៈពេលវែង)	1%
ឃ្លាំមើល	ចាប់ពី 15 ដល់ 30 ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	ចាប់ពី 30 ដល់ 89 ថ្ងៃ (ឥណទានរយៈពេលវែង)	3%
ក្រោមស្តង់ដារ	ចាប់ពី 31 ដល់ 60 ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	ចាប់ពី 90 ដល់ 179 ថ្ងៃ (ឥណទានរយៈពេលវែង)	20%
សង្ស័យ	ចាប់ពី 61 ដល់ 90 ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	ចាប់ពី 180 ដល់ 359 ថ្ងៃ (ឥណទានរយៈពេលវែង)	50%
បាត់បង់	លើសពី 91 ថ្ងៃ (ឥណទានរយៈពេលខ្លី)	
	លើសពី 360 ថ្ងៃ (ឥណទានរយៈពេលវែង)	100%

សំវិធានធនតាមបទប្បញ្ញត្តិ ត្រូវបានអនុវត្តសម្រាប់ហ្វានស៊ីលីដីទាំង ក្នុង និងក្រៅ តារាងតុល្យការ របស់ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់។

សារាចរខាងលើ បានអនុញ្ញាតិ អោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបញ្ជាក់ពីការលំបាកក្នុងការ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ អាចអនុវត្តតាមសំវិធាន ធន តាមប្រកាសចាស់។ ដោយសារមានភាពលំបាកក្នុងការកែតម្រូវប្រព័ន្ធស្វ័យធនាគារ ដើម្បី អនុលោមតាមប្រកាសថ្មីនៅពេលនោះ ក្រុមហ៊ុនបានគណនាសំវិធានធនតាមបទប្បញ្ញត្តិដោយស្រប តាមប្រកាសចាស់។ សំវិធានធនតាមបទប្បញ្ញត្តិសម្រាប់ការិយបរិច្ឆេទនេះ ត្រូវបានគណនាស្របតាម ប្រកាសថ្មី ដែលធ្វើឲ្យមានការកើនឡើងនូវសំវិធានធនលើការខាតបង់ហ្វានស៊ីលីដី ចំនួន 56,883 ដុល្លារ អាមេរិក ហើយបន្ថយប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទនូវចំនួនដូចគ្នា សម្រាប់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

ប្រកាសថ្មីតម្រូវឲ្យធ្វើការប្រៀបធៀបរវាងសំវិធានធន តាមបទប្បញ្ញត្តិជាមួយនិងសំវិធានធនដែលមាន អ៊ុយកែរមិន គណនាតាម CIFRS នៅពេលដែលអនុម័តឲ្យប្រើប្រាស់។ ក្នុងកំឡុងពេល អន្តរកាលមុន ពេលអនុវត្ត CIFRS ក្រុមហ៊ុនត្រូវអនុលោមតាមចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនតាម បទប្បញ្ញត្តិដែលមានចែងនៅក្នុងប្រកាស។

សំវិធានធនត្រូវបានគណនាជាភាគរយនៃសមតុល្យឥណទាន នៅពេលកម្ចីនោះត្រូវបានចាត់ថ្នាក់ មិន រាប់បញ្ចូលការប្រាក់ដែលបានបង្កើន និង គិតជាចំណាយ។ ការប្រាក់ដែលបានកើតឡើងពី ឥណទានមិន ដំណើរការ ត្រូវបានកត់ត្រាខាងឥណទាន នៃគណនីការប្រាក់ព្យួរទុកនៅក្នុងតារាងតុល្យការ។

កត្តាដែលត្រូវបានពិចារណាក្នុងការវាយតម្លៃភាពគ្រប់គ្រាន់នៃសំវិធានធន រួមមាន ទំហំនៃឥណទានបទ ពិសោធន៍បាត់បង់ពីមុន ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងឥទ្ធិពលរបស់វាទៅលើអតិថិជន ស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជន និង ការប្រតិបត្តិនៃប្រាក់កម្ចីទាក់ទងនឹងលក្ខខណ្ឌកិច្ចសន្យា។

ឥណទានត្រូវលុបបំបាត់ចោលដោយស្វ័យប្រវត្តិ នៅពេលអតិថិជនស្លាប់ និង ក្នុងករណីប្រាក់កម្ចីនៅតែ មិនទាន់ទូទាត់ដោយផ្អែកលើការវាយតម្លៃរបស់គណៈគ្រប់គ្រង និង តាមការអនុម័តរបស់ក្រុមប្រឹក្សា ភិបាល។ ឥណទានដែលលុបបំបាត់ត្រូវដកចេញពីសមតុល្យឥណទាន និងពីសំវិធានធនរបស់ ឥណទានអាក្រក់និងសង្ស័យ។ ការប្រមូលបានមកវិញនៃឥណទាន ដែលបានលុបចោលពីមុន និង ការ ត្រលប់មកវិញនូវសំវិធានធនពីមុន ត្រូវបានបង្ហាញជាមួយគ្នា និង បម្រែបម្រួលសុទ្ធក្នុងសំវិធានធនលើ ឥណទាននិងបុរេប្រទានអាក្រក់និងជាប់សង្ស័យក្នុងរបាយការណ៍លទ្ធផល។

2.3.7 ការខាតបង់ដោយការស្រុតចុះតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុន ធ្វើការវាយតម្លៃនៅរាល់កាលបរិច្ឆេទនៃតារាងតុល្យការ ថាតើមានភស្តុតាងពិតណាខ្លះ ដែល ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុណាមួយបានស្រុតចុះថ្លៃ។ ទ្រព្យសកម្ម ហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុមួយត្រូវបានយល់ថាមានការស្រុតចុះថ្លៃ ប្រសិន បើមានភស្តុតាងពិត នៃការស្រុតចុះនោះ បានកើតឡើងពីព្រឹត្តិការណ៍មួយឬច្រើនបន្ទាប់ពីការទទួលស្គាល់ដំបូងនៃទ្រព្យ សកម្មនោះ (ការកើតមានឡើងនូវ “ព្រឹត្តិការណ៍ខាតបង់”) ហើយព្រឹត្តិការណ៍ខាតបង់នោះ (ឬក៏ ព្រឹត្តិការណ៍) មានឥទ្ធិពលទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានព្យាករណ៍ទៅលើទ្រព្យ សកម្មហិរញ្ញវត្ថុ ឬក៏ក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអាចប៉ាន់ស្មានគួរឲ្យជឿជាក់បាន។

ភស្តុតាងនៃការស្រុតចុះថ្លៃសម្រាប់ឥណទានទៅកាន់អតិថិជន អាចរាប់បញ្ចូលនូវកត្តាគូសបញ្ជាក់ ទាំងឡាយណាដែលអ្នកខ្ចីម្នាក់ ឬ ក្រុមនៃអ្នកខ្ចីទាំងឡាយមានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរគ្មានលទ្ធភាព ឬយឺតយ៉ាវក្នុងការសងការប្រាក់ ឬ ប្រាក់ដើម ការដែលអាជីវកម្មរបស់ពួកគេអាចនឹង ដួលរលំ ឬក៏ការ កែប្រែរចនាសម្ព័ន្ធហិរញ្ញវត្ថុដទៃទៀត ហើយនិងពេលដែលមានទិន្នន័យអាចអង្កេតបានគូសបញ្ជាក់ ពីការធ្លាក់ចុះដែលអាចរស់រវើកបាននៅក្នុងលំហូរសាច់ប្រាក់ នាពេលអនាគត ដូចជាការប្រែប្រួលក្នុង ប្រាក់បំណុលដល់ការកំណត់មិនទាន់សង ឬក៏ស្ថានភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងលទ្ធភាពសង បំណុល។ ទោះបីយ៉ាងនេះក្តីវាមានការចាត់ថ្នាក់ឥណទាននិង សំវិធានធន អតិបរមា ដែលខានមិនបាន ដែលក្រុមហ៊ុនត្រូវតែអនុវត្តដើម្បីស្របតាមការទាមទាររបស់ធនាគារជាតិនៃកម្ពុជា ដូចដែលបានគូស បញ្ជាក់ក្នុងកំណត់សម្គាល់ 2.3.6។

2.3.8 ការកាត់កងឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កងគ្នា ហើយចំនួនទឹកប្រាក់សុទ្ធ ត្រូវបានបង្ហាញក្នុងតារាងតុល្យការតែក្នុងករណីដែលមានសិទ្ធិស្របច្បាប់ដើម្បីកាត់កងទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់ហើយមានបំណងទូទាត់តាមមូលដ្ឋានសុទ្ធ ឬលក់ទ្រព្យសកម្ម និងទូទាត់បំណុលនៅពេលទន្ទឹមគ្នានោះ។ ជាទូទៅនេះមិនមែនជាករណីរបស់កិច្ចព្រមព្រៀងក្នុងការកាត់កងឡើយហើយទ្រព្យសកម្ម និងបំណុលពាក់ព័ន្ធ ត្រូវបានបង្ហាញជាទឹកប្រាក់ដុលក្នុងតារាងតុល្យការ។

2.3.9 អចលនទ្រព្យ និងហត្ថូបករណ៍

អចលនទ្រព្យ និងហត្ថូបករណ៍ ត្រូវបានបង្ហាញជាថ្លៃដើម ដោយមិនរាប់បញ្ចូលនូវចំណាយលើសេវាប្រចាំថ្ងៃ និងដកចេញនូវរំលស់បង្គរ និងការស្រុតចុះនៃតម្លៃ (ប្រសិនបើមាន)។ ការផ្លាស់ប្តូរ អាយុកាលរំពឹងទុក ត្រូវបានចាត់ទុកជាការផ្លាស់ប្តូរកំឡុងពេលរំលស់ ឬវិធីសាស្ត្ររំលស់ ហើយ នេះជាការផ្លាស់ប្តូរលើការប៉ាន់ស្មានគណនេយ្យ។

អចលនទ្រព្យ និងហត្ថូបករណ៍មួយ ត្រូវបានឈប់ទទួលស្គាល់នៅពេលលក់ចេញ ឬ នៅពេលមិនមានអត្ថប្រយោជន៍អនាគត ត្រូវបានរំពឹងទុកពីការប្រើប្រាស់វានោះ។ ការចំណេញ ឬ ខាតលើ ការឈប់ទទួលស្គាល់ទ្រព្យសកម្ម (ដែលត្រូវបានគណនាជាចំនួនខុសគ្នា រវាងទឹកប្រាក់ដែល ទទួលបានពីការលក់សុទ្ធ និងតម្លៃពិតគណនេយ្យរបស់ទ្រព្យសកម្មនោះ) ត្រូវបានទទួលស្គាល់ក្នុង “ចំណូលអាជីវកម្មផ្សេងៗទៀត” ឬ “ចំណាយ” នៅក្នុងរបាយការណ៍លទ្ធផលក្នុងឆ្នាំដែល ទ្រព្យសកម្មនោះត្រូវបានឈប់ទទួលស្គាល់។

ចំណាយបន្តបន្ទាប់ទាក់ទងនឹងធាតុមួយនៃអចលនទ្រព្យ និងហត្ថូបករណ៍ដែលបានទទួលស្គាល់រួចរាល់ហើយនោះ ត្រូវបានគេបូកបន្ថែមទៅលើថ្លៃដើមពិតនៃទ្រព្យសកម្មនោះ នៅពេលដែលវា ទំនងថា អត្ថប្រយោជន៍រំពឹងទុកនាពេលអនាគត (ដោយលើសពីបទដ្ឋានដែលវាយតម្លៃជាធម្មតា នៃការអនុវត្តលើទ្រព្យសកម្មដែលមានស្រាប់) នឹងមានលំហូរចូលមកក្រុមហ៊ុន។ រាល់ការចំណាយ បន្តបន្ទាប់ត្រូវបានគេទទួលស្គាល់ជាចំណាយនៅក្នុងឆ្នាំដែលវាបានកើតឡើង។

អចលនទ្រព្យ និងហត្ថូបករណ៍ ដែលបានដករំលស់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលអចលនទ្រព្យ និងហត្ថូបករណ៍ទាំងនោះត្រូវបានលក់ ឬលុបចោល។

ការរំលស់នៃអចលនទ្រព្យ និងហត្ថូបករណ៍ ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ទៅលើអាយុកាលប៉ាន់ស្មានរបស់ ទ្រព្យសកម្មដូចខាងក្រោម៖

	មួយណាទាបជាងរវាង 25% ឬ រយៈពេលនៃភិតសន្យា
ការកែលម្អអគារ	
បរិក្ខារ និងហត្ថបករណ៍	25%
សំភារៈកុំព្យូទ័រ	50%
សំភារៈការិយាល័យ	25%
យានយន្ត	25%

2.3.10 កម្មវិធីកុំព្យូទ័រ

កម្មវិធីកុំព្យូទ័រ ត្រូវបានបង្ហាញជាថ្លៃដើមដោយដកចេញនូវការដករំលស់បង្គរ និងសំវិធានធនលើ ការស្រុតចុះតម្លៃ (បើមាន)។ វាត្រូវបានកាត់រំលស់តាមវិធីសាស្ត្ររំលស់ថេរ តាមអត្រា 20% ក្នុងមួយឆ្នាំ។ ប្រសិនបើ មានកត្តាណាមួយដែលមានការផ្លាស់ប្តូរជាសារវន្តនៅក្នុងការកាត់រំលស់ ឬក៏ អត្រាកាត់រំលស់អាយុកាលប្រើប្រាស់ឬក៏ថ្លៃកាកសំណល់នៃកម្មវិធីកុំព្យូទ័រនោះការធ្វើរំលស់ លើកម្មវិធី កុំព្យូទ័រ នឹងត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកដែលកើតមានជាថ្មី។

2.3.11 ទ្រព្យសកម្មដទៃទៀត

ទ្រព្យសកម្មដទៃទៀត ត្រូវបានគេវាស់វែងតាមតម្លៃទទួលស្គាល់ដែលគេប៉ាន់ស្មាន។ ការប៉ាន់ស្មាន ត្រូវបានធ្វើឡើងសំរាប់ការខាតបង់នៃការស្រុតចុះតម្លៃដោយផ្អែកលើការត្រួតពិនិត្យលើសមតុល្យ ដែលនៅសល់នៅកាលបរិច្ឆេទនៃតារាងតុល្យការ។

2.3.12 កម្មវិធីភាគទុនិក

កម្មវិធីទាក់ទងនឹងឥណទានរយៈពេលវែងមានការប្រាក់ពីភាគទុនិក និងកត់ត្រាតាមថ្លៃដើម។ កម្រៃដែលបានបង់នៅពេលកម្មវិធីកើតឡើង ត្រូវបានទទួលស្គាល់ទាំងស្រុងជាចំណាយ នៅក្នុងរបាយការណ៍លទ្ធផល។

2.3.13 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុន មានកាតព្វកិច្ចបច្ចុប្បន្នដែលកើតចេញពីព្រឹត្តិការណ៍អតីតកាល ហើយវាអាចនឹងធ្វើអោយមានការហូរចេញនូវធនធាន ជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលនឹងតម្រូវអោយមានការទូទាត់កាតព្វកិច្ចនោះ និង ការព្យាករណ៍ ដែលគួរអោយជឿជាក់ អាចត្រូវបានគេវាស់វែងបានទៅលើ បរិមាណនៃកាតព្វកិច្ចនោះ។

សំវិធានធនត្រូវបានត្រួតពិនិត្យឡើងវិញ នាកាលបរិច្ឆេទនៃតារាងតុល្យការនីមួយៗ ហើយធ្វើការ កែតម្រូវឲ្យស្របទៅនឹងការប៉ាន់ស្មានល្អបំផុតនាពេលបច្ចុប្បន្ន។ នៅពេលតម្លៃពេលវេលានៃសាច់ប្រាក់មានឥទ្ធិពលជាសារវន្ត បរិមាណសំវិធានធនគឺជាតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលរំពឹងទុក ដើម្បីទូទាត់បំណុល។

2.3.14 បំណុលផ្សេងៗ

បំណុលផ្សេងៗត្រូវបានកត់ត្រាដោយយកតម្លៃដើមនៃទំនិញ រឺសេវាកម្មដែលបានទិញដែលរំពឹងថា នឹងត្រូវទូទាត់នៅពេលអនាគត។

2.3.15 ការទទួលស្គាល់ចំណូល និង ចំណាយ

ចំណូលត្រូវបានទទួលស្គាល់ នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ច ដែលពាក់ព័ន្ធ ជាមួយប្រតិបត្តិការ នឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយចំនួនទឹកប្រាក់នៃចំណូលនោះអាចធ្វើការ វាស់វែងគួរឲ្យជឿជាក់បាន។

លក្ខខណ្ឌក្នុងការទទួលស្គាល់ជាក់លាក់ដូចខាងក្រោម ត្រូវតែបំពេញមុននឹងចំណូលត្រូវបានទទួលស្គាល់៖

(ក) ចំណូល ឬ ចំណាយការប្រាក់

ចំណូលពីការប្រាក់លើឥណទានផ្តល់ដល់អតិថិជន និងសមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារដទៃទៀត ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ លើកលែងតែឥណទានផ្តល់ដល់អតិថិជនដែលត្រូវបានចាត់ថ្នាក់ជា ឥណទានក្រោមស្តង់ដារ ជាប់សង្ស័យ ឬក៏ខាតបង់។ ការប្រាក់បង្គរ សម្រាប់ឥណទានទាំងនេះត្រូវបានកត់ត្រា ជាការប្រាក់ក្នុងគណនីបណ្តោះ អាសន្ន។ បន្តបន្ទាប់មកចំណូលពីការប្រាក់សម្រាប់ឥណទានទាំងនេះ ត្រូវបានកត់ត្រាតាមសាច់ប្រាក់។ ការប្រាក់បណ្តោះអាសន្ននេះត្រូវបានបង្ហាញ ដោយកាត់កងនឹងការប្រាក់ត្រូវទទួលក្នុង “ទ្រព្យសកម្មផ្សេងៗ”។ ចំណាយការប្រាក់ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

(ខ) ចំណូលពីថ្លៃឈ្នួល និងកម្រៃជើងសារ

ក្រុមហ៊ុន ទទួលបានចំណូលពីថ្លៃឈ្នួលនិងកម្រៃជើងសារពីសេវាកម្មច្រើនប្រភេទដែលក្រុមហ៊ុនបានផ្តល់ឲ្យអតិថិជនដែល ជាចំបងបានមកពីដំណើរឥណទាន។ ចំណូលពីថ្លៃឈ្នួល និង កម្រៃជើងសារ ត្រូវបានបង្ហាញជាផ្នែកនៃចំណូល។

ក្រុមហ៊ុនគិតកម្រៃរដ្ឋបាល លើឥណទាន ទៅអតិថិជន។ កម្រៃឥណទានទាំងនោះ គឺជាផ្នែកសំខាន់នៃប្រាក់កម្ចី ដូចនេះ គណៈគ្រប់គ្រងវាយតម្លៃឡើងវិញនូវភាពសមស្របនៃ គោលនយោបាយគណនេយ្យ។ កម្រៃរដ្ឋបាលលើឥណទាន ត្រូវបានគិតតាមមូលដ្ឋានប្រចាំខែ អាស្រ័យទៅលើសមតុល្យឥណទានដែលនៅសល់ និង ត្រូវបានទទួលស្គាល់ជាចំណូលប្រចាំខែ។

(គ) ចំណាយប្រតិបត្តិការ

ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

2.3.16 ពន្ធលើប្រាក់ចំណេញ

ពន្ធក្នុងគ្រា

ពន្ធក្នុងគ្រាលើទ្រព្យសកម្ម និងបំណុលសម្រាប់ការិយបច្ចេកទេស និងបច្ចុប្បន្នត្រូវបានវាស់វែង នូវទឹកប្រាក់ដែលត្រូវបានរំពឹងទុកថាត្រូវបានប្រមូលមកវិញ ឬ ត្រូវបានបង់ឲ្យអាជ្ញាធរពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាទឹកប្រាក់ទាំងនេះគឺជាអត្រា និងច្បាប់ពន្ធ ដែលមានសុពលភាពរហូតដល់កាលបរិច្ឆេទនៃតារាងតុល្យការ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានគណនាដោយប្រើវិធីសាស្ត្របំណុលតារាងតុល្យការលើចំនួនខុសគ្នា បណ្តោះអាសន្ននាការបរិច្ឆេទនៃតារាងតុល្យការ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃរបស់គណនីទាំងនោះក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ពន្ធពន្យារជាបំណុល ត្រូវបានទទួលស្គាល់សម្រាប់ចំនួនខុសគ្នាបណ្តោះអាសន្ន នៃចំនួនជាប់ពន្ធទាំងអស់លើកលែងតែនៅពេលពន្ធពន្យារជាបំណុលកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូង នៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយ ដែលនៅពេលនោះវាមិនជះឥទ្ធិពលដល់ប្រាក់ ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តាមភាពខុសគ្នាបណ្តោះអាសន្នទាំងអស់ដែលអាចកាត់បន្ថយបានរហូតដល់ទំហំមួយដែលវាទំនងថា ប្រាក់ចំណេញជាប់ពន្ធនឹងអាចមានដើម្បីកាត់កងជាមួយភាពខុសគ្នាបណ្តោះអាសន្ន ដែលអាចប្រើប្រាស់បានលើកលែងតែនៅពេលពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់នៅគ្រាដំបូងនៃទ្រព្យសកម្ម ឬបំណុលក្នុងប្រតិបត្តិការមួយដែលនៅពេលនោះវាមិនមានជះឥទ្ធិពល ដល់ប្រាក់ចំណេញតាមវិធីសាស្ត្រគណនេយ្យ ឬប្រាក់ចំណេញ ឬខាតដែលជាប់ពន្ធ។

តម្លៃយោងនៃពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនាកាលបរិច្ឆេទនៃតារាងតុល្យការ នីមួយៗហើយ និងត្រូវបានកាត់បន្ថយមកត្រឹមទំហំមួយ ដែលវាមិនទំនងថាមានប្រាក់ចំណេញ ជាប់ ពន្ធគ្រប់គ្រាន់នឹងអាចផ្តល់ឲ្យទ្រព្យសកម្មទាំងអស់ឬមួយផ្នែកអាចស្តារមកវិញនាពេលអនាគត។ ពន្ធ ពន្យារជាទ្រព្យសកម្មដែលមិនត្រូវបានទទួលស្គាល់នោះ គឺត្រូវបានវាយតម្លៃឡើងវិញនាកាលបរិច្ឆេទ នៃតារាងតុល្យការនីមួយៗ ហើយត្រូវបានទទួលស្គាល់ត្រឹមតែទំហំមួយ ដែលវាទំនងថាប្រាក់ ចំណេញជាប់ពន្ធនាពេលអនាគត នឹងធ្វើឲ្យពន្ធពន្យារជាទ្រព្យសកម្មនោះ អាចត្រូវបានយកត្រលប់ មកវិញ។

2.3.17 ភតិសន្យាប្រតិបត្តិការ

ការចំណាយទៅលើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល តាមវិធី សាស្ត្ររំលស់ថេរ ផ្អែកលើរយៈពេលនៃភតិសន្យា។

2.3.18 ភាគីពាក់ព័ន្ធ

សម្ព័ន្ធហ្មាតិដូចបានកំណត់ក្នុងមាត្រា 49 និង 50 នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជាមាន៖

- ក. រាល់បុគ្គលទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោច ណាស់ 10ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- ខ. រាល់ក្រុមហ៊ុនទាំងឡាយណាដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវភាគហ៊ុនយ៉ាងហោច ណាស់ 10 ភាគរយនៃដើមទុន ឬសិទ្ធិបោះឆ្នោត
- គ. រាល់បុគ្គលទាំងឡាយណា ដែលចូលរួមក្នុងអភិបាលកិច្ច ការចាត់ចែងការគ្រប់គ្រងដឹកនាំ ឬការ ត្រួតពិនិត្យផ្ទៃក្នុង និង
- ឃ. រាល់សវនករឯករាជ្យ។

តាមរយៈស្តង់ដារគណនេយ្យកម្ពុជាលេខ 24 ភាគីដែលចាត់ទុកថាភាគីពាក់ព័ន្ធ លុះត្រាតែក្រុមហ៊ុន មានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬ ប្រយោលលើភាគីផ្សេងទៀត ឬមានឥទ្ធិពលជាសារវន្តក្នុងការធ្វើ សេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង ប្រតិបត្តិការ ឬក៏ប្រសិនបើក្រុមហ៊ុន និង ភាគីនោះស្ថិតនៅ ក្រោម ការគ្រប់គ្រងរួមមួយឬក៏មានឥទ្ធិពលជាសារវន្ត។ ភាគីពាក់ព័ន្ធអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល ហើយ រួមបញ្ចូលទាំង សមាជិកគ្រួសារជិតស្និទ្ធនៃបុគ្គលដែលចាត់ទុកថាភាគីពាក់ព័ន្ធ។ ភាគីពាក់ព័ន្ធអាចជា បុគ្គល ឬ នីតិបុគ្គលហើយក៏បានរួមបញ្ចូលផងទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកគ្រួសារផងដែរ។

3. និរន្តរភាព

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំដោយសន្មត់ថា ក្រុមហ៊ុននិងបន្តដំណើរការជានិរន្តរភាព។ ដូចដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនមានការខាតសុទ្ធបន្ទាប់ពីគិតពន្ធចំនួន US\$ 22,975 (ឬ 92,314 ពាន់រៀល) សំរាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018 និង ការខាតបង្គរចំនួន US\$ 690,654 (ឬ 2,775,048 ពាន់រៀល) គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2018។ កត្តាទាំងនេះបង្កើតជាការសង្ស័យអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តជានិរន្តរភាពអាជីវកម្ម។

ការសន្មត់លើនិរន្តរភាពអាជីវកម្ម ពឹងផ្អែកលើការប្តេជ្ញា និងការគាំទ្រផ្នែកហិរញ្ញវត្ថុពីភាគទុនិក ដែលអាចអោយក្រុមហ៊ុន មានលទ្ធភាពទូទាត់បំណុលនៅពេលដែលដល់កាលកំណត់ និងបន្តប្រតិបត្តិការនៅការិយបរិច្ឆេទបន្ទាប់។ លើសពីនេះទៀត ភាគទុនិកមិនទាមទារការទូទាត់សងបំណុលកម្ចីចំនួន US\$2,759,000 (ឬ 11,087,671 ពាន់រៀល) ដោយផ្នែក ឬទាំងស្រុងទេ រហូតដល់ពេលដែលក្រុមហ៊ុនមានស្ថេរភាព។ គណៈគ្រប់គ្រងជឿជាក់ថា ក្រុមហ៊ុននឹងបង្កើតប្រាក់ចំណេញចាប់ពីឆ្នាំក្រោយ និង រក្សាដំណើរការអាជីវកម្មក្រុមហ៊ុនជានិរន្តរភាពនាពេលអនាគត។

ដូច្នេះហើយ របាយការណ៍ហិរញ្ញវត្ថុមិនបានរួមបញ្ចូលនិយ័តកម្មណាមួយ ដែលទាក់ទងនឹងការប្រមូលបានមកវិញ និងការធ្វើចំណាត់ថ្នាក់នៃចំនួនទ្រព្យសកម្មដែលបានកត់ត្រា ទៅជាចំនួនផ្សេង និង ការធ្វើចំណាត់ថ្នាក់នៃទ្រព្យអកម្មដែលចាំបាច់ ប្រសិនបើក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពអាជីវកម្ម។ ការសន្មត់ គឺអាស្រ័យលើព្រឹត្តិការណ៍នាពេលអនាគត ដែលលទ្ធផលនាពេលអនាគត មានភាពច្បាស់លាស់។

4. សាច់ប្រាក់ក្នុងដៃ

	2018		2017	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)
ការិយាល័យកណ្តាល	5,607	22,529	7,350	29,673
សាខា	13,068	52,507	17,151	69,238
	18,675	75,036	24,501	98,911

5. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

	2018		2017	
	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)
គណនីចរន្ត	5,956	23,931	5,326	21,501
ប្រាក់តម្កល់ដើមទុនធានា	125,000	502,250	62,500	252,313
	130,956	526,181	67,826	273,814

យោងតាងប្រកាសលេខ B7-00-06 ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នីមួយៗ តម្រូវ អោយរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង 5% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹង ធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះគឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ ក្រុមហ៊ុនបាន ឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនសំរេចចិត្តឈប់ធ្វើអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ប្រាក់តម្កល់មូលធនធានា ទទួលបានអត្រាការប្រាក់ស្មើនឹង 3/8 នៃអត្រា SIBOR រយៈពេល៦ខែ និង ការប្រាក់ស្មើនឹង 1/2 នៃអត្រាហិរញ្ញប្បទានរយៈពេល 6ខែ កំណត់ដោយធនាគារជាតិនៃកម្ពុជាសម្រាប់ ប្រាក់តម្កល់មូលធនធានាជាប្រាក់រៀលខ្មែរ។ គណនីចរន្ត មិនទទួលបានការប្រាក់នោះទេ។

6. សមតុល្យជាមួយធនាគារផ្សេងៗ

	2018		2017	
	ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)		ដុល្លារអាមេរិក សមមូលពាន់រៀល (កំណត់ សម្គាល់ 2.1)	
គណនីចរន្ត	2,016	8,100	16,533	66,744
គណនីសន្សំ	315,870	1,269,166	639,842	2,583,042
	317,886	1,277,266	656,375	2,649,786

គណនីចរន្តជាគណនីមិនមានការប្រាក់។ គណនីសន្សំ ទទួលបានការប្រាក់ប្រចាំឆ្នាំ 0.25% (2017៖ 0.25%)។

7. ឥណទានផ្តល់ឱ្យអតិថិជន - សុទ្ធ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ឥណទានឯកជន	4,358,794	17,513,634	2,105,920	8,501,599
សំវិធានធន សំរាប់ការខាតបង់ឥណទាន	(300,723)	(1,208,305)	(405,658)	(1,637,641)
ឥណទានផ្តល់ឱ្យអតិថិជន - ដុល	4,058,071	16,305,329	1,700,262	6,863,958

បម្រែបម្រួលសំវិធានធនសម្រាប់ការខាតបង់ ឥណទានទៅអោយអតិថិជន

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
សមតុល្យដើមគ្រា	405,658	1,637,641	198,345	800,718
សំវិធានធនក្នុងគ្រា	123,808	497,461	207,313	836,923
សំវិធានធនលុបចោល	(228,743)	(919,089)	-	-
ភាពខុសគ្នានៃអត្រាប្តូរប្រាក់បរទេស និងការ កែតម្រូវ	-	(7,708)	-	-
សមតុល្យចុងគ្រា	300,723	1,208,305	405,658	1,637,641

ការវិភាគបន្ថែមទៅលើឥណទានត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ2018 មានគូសបញ្ជាក់ដូចខាងក្រោម៖

ក. ចំណាត់ថ្នាក់ឥណទាន ដូល

ចំណាត់ថ្នាក់ឥណទានដូចកំណត់ចំណាំខាងក្រោម 2.3.6។ មានដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ឥណទានស្តង់ដារ៖				
មានទ្រព្យធានា	3,988,001	16,023,786	1,407,865	5,683,551
គ្មានទ្រព្យធានា	-	-	126,670	511,367
ឥណទានឃ្លាំមើល៖				
មានទ្រព្យធានា	14,220	57,136	-	-
គ្មានទ្រព្យធានា	-	-	-	-
ឥណទានក្រោមស្តង់ដារ៖				
មានទ្រព្យធានា	88,520	355,675	115,510	466,314
គ្មានទ្រព្យធានា	-	-	23,193	93,630
ឥណទានជាប់សង្ស័យ៖				
មានទ្រព្យធានា	50,704	203,729	79,820	322,233
គ្មានទ្រព្យធានា	-	-	10,483	42,320
ឥណទានបាត់បង់៖				
មានទ្រព្យធានា	208,952	839,569	105,533	426,037
គ្មានទ្រព្យធានា	8,397	33,739	236,846	956,147
សរុបឥណទានដូល	4,358,794	17,513,634	2,105,920	8,501,599

ខ. តាមវិស័យសេដ្ឋកិច្ច

ឥណទានទាំងអស់ ត្រូវបានផ្តល់អោយតែនិវាសនជនប៉ុណ្ណោះ។

គ. តាមវិស័យសេដ្ឋកិច្ច

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
អាជីវកម្មក្រសួង	178,543	717,384	566,573	2,287,255
សេវាកម្ម	121,267	487,252	22,651	91,442
សាងសង់	16,518	66,370	168,514	680,291
ពាណិជ្ជកម្ម	7,340	29,492	4,831	19,503
កសិកម្ម	2,176	8,739	67,031	270,604
ការដឹកជញ្ជូន	-	-	553,134	2,233,002
ផ្សេងៗ	4,032,950	16,204,397	723,186	2,919,502
	4,358,794	17,513,634	2,105,920	8,501,599

ឃ. តាមកាលកំណត់

សំរាប់ការវិភាគទៅលើឥណទានតាមកាលកំណត់ មាននៅកំណត់សំគាល់លេខ 24.3 អំពីការវិភាគសន្ទនីយភាព។

ង. តាមរូបិយប័ណ្ណ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ដុល្លារអាមេរិក	4,147,025	16,662,746	2,105,425	8,499,601
ខ្មែររៀល	211,769	850,888	495	1,998
	4,358,794	17,513,634	2,105,920	8,501,599

ច. តាមទំនាក់ទំនងសម្ព័ន្ធភាព

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
អតិថិជនខាងក្រៅ	4,254,777	17,095,694	2,059,374	8,313,693
ឥណទានបុគ្គលិក	104,017	417,940	46,546	187,906
	4,358,794	17,513,634	2,105,920	8,501,599

ឆ. តាមអត្រាការប្រាក់ប្រចាំឆ្នាំ

	2018	2017
ខ្មែររៀល	16.80% ទៅ 18.00%	-
ដុល្លារអាមេរិក	15.00% ទៅ 18.00%	14.40% ទៅ 100.00%

8. ទ្រព្យសកម្មផ្សេងៗ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ការប្រាក់ត្រូវទទួល-សរុប	81,368	326,937	83,986	339,051
ការប្រាក់ព្យួរទុក	(44,454)	(178,616)	(69,550)	(280,773)
ការប្រាក់សុទ្ធត្រូវទទួលសុទ្ធ	36,914	148,321	14,436	58,278
កម្រៃឥណទាន ត្រូវទទួល	15,770	63,364	3,546	14,315
ចំណាយបង់មុន	7,340	29,492	10,126	40,879
ទ្រព្យសម្បត្តិរឹបអូស(*)	4,900	19,688	-	-
ទ្រព្យសកម្មផ្សេងៗ	69,153	277,856	50,516	203,933
	134,077	538,721	78,624	317,405

(*) ទ្រព្យរឹបអូសគឺជាដីកាសិកម្មដែលរឹបអូសបានក្នុងឆ្នាំ តាមរយៈទ្រព្យបញ្ជាធានាកម្ចី ដើម្បីទូទាត់បំណុលឲ្យក្រុមហ៊ុននៅពេល អតិថិជនពុំមានលទ្ធភាពបង់សង។ ទ្រព្យមិនត្រូវបានរក្សាទុកសម្រាប់គោលបំណងប្រតិបត្តិការ ប៉ុន្តែដើម្បីលក់ ក្នុងការស្រោចស្រង់ សមតុល្យឥណទានដក់សល់ ក្នុងរយៈពេលអនុញ្ញាតអតិបរមានៃដប់ពីរខែ ស្របតាមប្រកាសលេខ B-7-01-186 ទៅលើទ្រព្យសកម្មថេរចេញដោយធនាគារជាតិនៃកម្ពុជា។

9. អបលនទ្រព្យនិងបាតុប្បភណ្ឌ

	ការកែលម្អអគារ ដុល្លារអាមេរិក	បរិក្ខារ និង បាតុប្បភណ្ឌ ដុល្លារអាមេរិក	សំភារៈកុំព្យូទ័រ ដុល្លារអាមេរិក	សំភារៈការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ 2018	11,624	16,837	20,560	3,211	2,800	55,032
ការទិញបន្ថែម	170	1,109	1,705	1,692	-	4,676
ការលុបចេញពីបញ្ជី	-	(2,049)	(4,455)	(1,594)	-	(8,098)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018	11,794	15,897	17,810	3,309	2,800	51,610
ដក: រំលស់រង់រ						
នាថ្ងៃទី១ ខែមករា ឆ្នាំ 2018	1,395	4,967	15,516	1,637	696	24,211
រំលស់ក្នុងគ្រា	2,930	4,238	4,682	1,012	704	13,566
ការលុបចេញពីបញ្ជី	-	(1,006)	(4,309)	(1,051)	-	(6,366)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018	4,325	8,199	15,889	1,598	1,400	31,411
តម្លៃពិតប្រាកដ						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2018	7,469	7,698	1,921	1,711	1,400	20,199
សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	30,010	30,931	7,720	6,875	5,624	81,160

	ការកែលម្អអត្ថប្រយោជន៍	បរិក្ខារ និង បាតុបកណ៍	សំភារៈកុំប្លិកេត	សំភារៈការិយាល័យ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	-	8,255	17,400	7,142	850	33,647
ការទិញបន្ថែម	11,624	9,375	3,442	-	1,950	26,391
ការចាត់ថ្នាក់ឡើងវិញ	-	1,432	450	(1,882)	-	-
ការលុបចោល	-	(2,225)	(732)	(2,049)	-	(5,006)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	11,624	16,837	20,560	3,211	2,800	55,032
ដកៈលើសបង្ក						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	-	1,874	6,804	1,540	195	10,413
រំលស់ក្នុងគ្រា	1,395	3,616	9,038	403	501	14,953
ការលុបចោល	-	(523)	(326)	(306)	-	(1,155)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	1,395	4,967	15,516	1,637	696	24,211
តម្លៃពិតប្រាកដ						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	10,229	11,870	5,044	1,574	2,104	30,821
សមមូលពាន់រៀល (កំណត់សម្គាល់២.១)	41,294	47,919	20,363	6,354	8,494	124,424

10. កម្មវិធីកុំព្យូទ័រ

	2018 ដុល្លារអាមេរិក	2017 ដុល្លារអាមេរិក
ថ្លៃដើម		
នាថ្ងៃទី១ ខែមករា	13,100	-
ការទិញបន្ថែម	1,500	13,100
នាថ្ងៃទី 31 ខែធ្នូ	14,600	13,100
ដក: រំលស់បង្គរ		
នាថ្ងៃទី១ ខែមករា	186	-
រំលស់ក្នុងគ្រា	1,408	186
នាថ្ងៃទី 31 ខែធ្នូ	1,594	186
តម្លៃពិតគណនេយ្យ		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ	13,006	12,914
សមមូលពាន់រៀល (កំណត់សម្គាល់ 2.1)	52,258	52,134

11. ពន្ធលើប្រាក់ចំណេញ

លិខិតប្រកាសពន្ធរបស់ក្រុមហ៊ុន គឺជាកម្មវត្ថុនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារ។ ទឹកប្រាក់ពន្ធដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុអាចត្រូវបានផ្លាស់ប្តូរ នៅកាលបរិច្ឆេទក្រោយៗទៀតនៅពេលមានការកំណត់ពន្ធចុងក្រោយពីអាជ្ញាធរពន្ធដារ ពីព្រោះការអនុវត្តច្បាប់ និង បទបញ្ញត្តិសារពើពន្ធលើប្រភេទប្រតិបត្តិការជាច្រើន គឺមានការបកស្រាយផ្សេងៗគ្នា។

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញនូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា 20ភាគរយ នៃប្រាក់ចំណេញដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រាស្មើនឹង 1ភាគរយ នៃចំណូលសរុប ដោយរួមបញ្ចូលពន្ធទាំងអស់លើកលែងតែពន្ធលើតំលៃបន្ថែម។

11.1 ចំណាយពន្ធក្នុងគ្រា

វិធីសម្រួលពន្ធលើប្រាក់ចំណេញដែលបានគណនាតាមអត្រាពន្ធ សម្រាប់ចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញនៅក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ខាតមុនបង់ពន្ធ	(15,782)	(63,413)	(463,122)	(1,869,623)
អត្ថប្រយោជន៍ពន្ធតាមអត្រា 20%	(3,156)	(12,683)	(92,624)	(373,923)
ចំណាយមិនអាចកាត់កងបាន	2,287	9,189	31,674	127,868
ភាពខុសគ្នាបណ្តោះអាសន្នដែលមិន ទទួលស្គាល់	7,863	31,591	63,531	256,474
ចំនួនពន្ធអប្បបរមាលើស ចំនួនពន្ធតាម អត្រា 20%	199	804	1,630	6,581
ពន្ធលើប្រាក់ចំណូល	7,193	28,901	4,211	17,000

បម្រែបម្រួលបំណុលពន្ធ មានដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី 1 ខែមករា	301	1,215	248	1,001
ពន្ធលើប្រាក់ចំណូល	7,193	28,901	4,211	17,000
ពន្ធលើប្រាក់ចំណូល បានបង់	(6,666)	(26,784)	(4,158)	(16,786)
ភាពខុសគ្នាដោយការបកប្រែរូបិយប័ណ្ណ	-	(5)	-	-
នាថ្ងៃទី 31 ខែធ្នូ	828	3,327	301	1,215

11.2 ពន្ធខាតយោងទៅមុខ

ការខាតបង់ពន្ធអាចយោងទៅពេលខាងមុខបាន និងអាចទូទាត់ធៀបនឹងប្រាក់ចំណេញជាប់ពន្ធ រហូតដល់ 5 ឆ្នាំចាប់ពីឆ្នាំខាតបង់ (ប្រាំ) តែត្រូវស្ថិតនៅក្រោមការពិនិត្យនិងវាយតម្លៃពី នាយកដ្ឋាន ពន្ធដារ។

អនុលោមតាមប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ ដើម្បីយោងការខាតបង់ពន្ធ ទៅឆ្នាំបន្តបន្ទាប់ រហូតប្រាំ) 5 ឆ្នាំ (លក្ខខណ្ឌដូចខាងក្រោមនេះគួរតែត្រូវបានបំពេញ៖

- និរន្តរភាពនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន
- ការបន្តនៃភាពជាម្ចាស់របស់ក្រុមហ៊ុន
- ពុំមានការកំណត់ពន្ធដារកត្តាភាគីដែលធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ទៅលើការខាតបង់ ពន្ធ។

ការខាតបង់ពន្ធគឺជាកម្មវត្ថុក្នុងការ វាយតម្លៃដោយអគ្គនាយកដ្ឋានពន្ធដារ និងមិនអាចត្រូវបានយកមកប្រើប្រសិនបើមួយនៃលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់ខាងលើនឹងមិនត្រូវបានបំពេញ។

ព័ត៌មានលម្អិតអំពី ការខាតពន្ធ មានដូចខាងក្រោម៖

ឆ្នាំកើតឡើង	អាចប្រើប្រាស់បានដល់	សមតុល្យដែលមិនទាន់បានប្រើប្រាស់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		
		ទឹកប្រាក់ខាតពន្ធ ដុល្លារអាមេរិក	ចំនួនប្រើប្រាស់ក្នុងគ្រា ដុល្លារអាមេរិក	ដុល្លារអាមេរិក
2016	2021	163,400	-	163,400
2017	2022	317,655	-	317,655
		481,055	-	481,055
សមមូលជាពាន់រៀល (កំណត់សម្គាល់លេខ២.១)		1,932,879	-	1,932,879

11.3 ពន្ធពន្យារ

ពន្ធពន្យារជាទ្រព្យសកម្មខាងក្រោម មិនត្រូវបានទទួលស្គាល់ ដោយសារតែមិនមានភាពច្បាស់លាស់ថានឹងអាចប្រើប្រាស់បាននាការបរិច្ឆេទនេះ។

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
អចលនទ្រព្យ និងហត្ថបករណ៍	570	2,289	1,391	5,615
សំវិធានធនលើការបាត់បង់ឥណទាន	11,604	46,625	2,920	11,788
ខាតពន្ធដែលមិនបានប្រើប្រាស់	96,211	386,576	96,211	388,404
ពន្ធពន្យារជាទ្រព្យសកម្ម	108,385	435,490	100,522	405,807

12. កម្ចីពីភាគទុនិក

គណនីនេះ គឺជាកម្ចីពី Laksmi Prime Investment (“LPI”) និង Hikari Power Hong Kong Limited (“HPHKL”) មានដូចខាងក្រោម៖

	LPI ដុល្លារអាមេរិក	HPHKL ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	1,290,000	-	1,290,000
កម្ចីពី LPI	1,280,000	-	1,280,000
ការទូទាត់កម្ចីទៅ LPI	(2,570,000)		(2,570,000)
កម្ចីពី HPHKL	-	2,759,500	2,759,500
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨	-	2,759,500	2,759,500
សមមូលពាក់ព័ន្ធ	-	11,087,671	11,087,671

កម្ចីពី LPI

- នៅក្នុងឆ្នាំ ២០១៥ ក្រុមហ៊ុនទទួលបានឥណទានចំនួន 50,000 ដុល្លារអាមេរិក ពី LPI ដែលមានកាលកំណត់រយៈពេល១៦៨ ខែ។ ឥណទាននេះមានអត្រាការប្រាក់ 14% ក្នុង១ ឆ្នាំ និងត្រូវទូទាត់ការប្រាក់ប្រចាំត្រីមាស ហើយនិងទូទាត់ប្រាក់ដើមតែម្តងគត់ នាចុងកាលកំណត់នៃឥណទាន។
- នៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុនបានទទួលឥណទានបន្ថែមចំនួន 1,000,000 ដុល្លារអាមេរិក ពី LPI ដែលមានកាលកំណត់រយៈពេល១៦៨ ខែ។ ឥណទាននេះមានអត្រាការប្រាក់ 14% ក្នុង១ ឆ្នាំ និងត្រូវទូទាត់ ការប្រាក់ប្រចាំត្រីមាស ហើយនិងទូទាត់ប្រាក់ដើមតែម្តងគត់នាចុងកាលកំណត់នៃឥណទាន។
- នៅក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានទទួលឥណទានបន្ថែមចំនួន 1,000,000 ដុល្លារអាមេរិក ពី LPI ដែលមានកាលកំណត់រយៈពេល១៦៨ ខែ ដែលចំនួន 240,000 ដុល្លារអាមេរិក ទទួលបានក្នុងឆ្នាំ ២០១៧ និង ចំនួនដែលនៅសល់ ទទួលបានក្នុងឆ្នាំ ២០១៨។

កម្ចីទទួលបានពី LPI ទាំងនេះ ត្រូវបានទូទាត់ទាំងស្រុងនៅក្នុងការិយបរិច្ឆេទ។

កម្ចីពី HPHKL

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនបានចុះកិច្ចសន្យាឥណទានជាមួយ HPHKL សម្រាប់ការទូទាត់សមតុល្យដក់សល់ឥណទានជាមួយ LPI ចំនួន 1,959,500 ដុល្លារអាមេរិក។ ប្រាក់ដើមនៃឥណទាននេះ និងដល់កាលកំណត់សងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវទូទាត់ការប្រាក់តាមអត្រា 10%ក្នុង 1 ឆ្នាំ។

- ក្រុមហ៊ុនទទួលបានកម្ចីបន្ថែមពី HPHKL នៅក្នុងខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ2018 នូវទឹកប្រាក់សរុបចំនួន 800,000 ដុល្លារអាមេរិក ដែលប្រើសម្រាប់ទូទាត់សមតុល្យដែលនៅជំពាក់ទៅLPI។ ឥណទាននេះនឹងត្រូវទូទាត់សងទាំងស្រុងនៅថ្ងៃទី15 ខែសីហា ឆ្នាំ 2032 ជាមួយនឹងការទូទាត់ការប្រាក់ប្រចាំត្រីមាសតាមអត្រា 10% ក្នុង1 ឆ្នាំ។

13. បំណុលផ្សេងៗ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ដែលត្រូវសង	21,921	88,078	15,903	64,200
ការប្រាក់ត្រូវសង	39,171	157,389	25,211	101,777
ពន្ធកាត់ទុកត្រូវទូទាត់	3,573	14,356	6,189	24,985
ផ្សេងៗ	58,531	235,178	651,398	2,629,695
	123,196	495,001	698,701	2,820,657

14. ដើមទុន

ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	2018	2017
នាថ្ងៃទី1 ខែមករា	12,500	10,000
ភាគហ៊ុនបន្ថែម	12,500	2,500
នាថ្ងៃទី31 ខែធ្នូ	25,000	12,500

ភាគហ៊ុនធម្មតាទាំងអស់ត្រូវបានចុះបញ្ជីបោះផ្សាយនិងទូទាត់ដោយមានតម្លៃស្មើគ្នាចំនួន 100 ដុល្លារអាមេរិកក្នុង 1ភាគហ៊ុន។

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី1 ខែមករា	1,250,000	5,022,500	1,000,000	4,037,000
ចេញក្នុងឆ្នាំ	1,250,000	5,022,500	250,000	1,009,250
នាថ្ងៃទី31 ខែធ្នូ	2,500,000	10,045,000	1,250,000	5,046,250

ព័ត៌មានលំអិតអំពីភាគហ៊ុនគិតត្រឹមថ្ងៃទី 31 ខែធ្នូឆ្នាំ 2018 មានដូចខាងក្រោម៖

	%	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក
LPI	50%	12,500	1,250,000
HPHKL	50%	12,500	1,250,000
	100%	25,000	2,500,000

15. ចំណូលការប្រាក់

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលការប្រាក់ពី៖				
ឥណទានផ្តល់ដល់អតិថិជន	518,915	2,085,000	374,070	1,510,121
ប្រាក់បញ្ញើនៅធនាគារជាតិនិង ធនាគារផ្សេងៗ	676	2,717	353	1,425
	519,591	2,087,717	374,423	1,511,546

16. ចំណាយការប្រាក់

នេះគឺជាការបង្ហាញពីចំណាយលើការប្រាក់លើភាគទុនិករបស់ម្ចាស់ភាគហ៊ុន(កំណត់សម្គាល់ទី 22) ។

17. ចំណូលផ្សេងៗ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់កំណើនកម្រៃជើងសារ	174,749	702,141	26,196	105,753
ចំណូលជាកំណើន	10,636	42,735	18,318	73,950
ការផ្លាស់ប្តូរប្រាក់បរទេស - សុទ្ធ	1,807	7,261	300	1,211
ប្រាក់(ចំណាយ)ចំណូលផ្សេងៗទៀត - សុទ្ធ	(3,654)	(14,681)	1,704	6,879
	183,538	737,456	46,518	187,793

18. ចំណាយលើបុគ្គលិក

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ខែនិងប្រាក់ឈ្នួល	218,307	877,158	285,451	1,152,366
អត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗទៀត	25,692	103,230	40,444	163,272
	243,999	980,388	325,895	1,315,638

19. ចំណាយលើការរំលស់

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
អចលនទ្រព្យនិងឧបករណ៍ (កំណត់សម្គាល់ 9)	13,566	54,508	14,953	60,365
កម្មវិធី (កំណត់សម្គាល់ 10)	1,408	5,658	186	751
	14,974	60,166	15,139	61,116

20. ចំណាយប្រតិបត្តិការផ្សេងៗ

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ការជួលការិយាល័យ	25,506	102,483	26,416	106,641
ចំណាយរបស់គណៈកម្មការ	18,993	76,314	51,462	207,752
សម្ភារការិយាល័យ	10,028	40,293	11,125	44,912
ការធ្វើដំណើរ	10,001	40,184	18,657	75,318
ចំណាយផ្នែកវិជ្ជាជីវៈ	9,217	37,034	7,355	29,692
ចំណាយទូរគមនាគមន៍	8,643	34,728	11,293	45,590
ពន្ធនិងអាជ្ញាប័ណ្ណ	7,994	32,120	5,495	22,183
សំវិធានធនលើការទទួលផ្សេងៗ ៗ ទៀត	7,379	29,649	-	-
ការចំណាយជួសជុលនិងថែទាំ	7,050	28,327	4,831	19,503
សមាជិកភាពនិងថ្លៃសេវា	6,704	26,937	3,534	14,267
ការចំណាយលើប្រើប្រាស់ទឹកភ្លើង	6,473	26,009	5,287	21,344
ការចំណាយផ្សាយពាណិជ្ជកម្មនិងទីផ្សារ	6,241	25,076	668	2,697
ថ្លៃធនាគារគិត	703	2,825	520	2,099
ផ្សេងៗ	17,541	70,478	21,710	87,643
	142,473	572,457	168,353	679,641

21. ភតិសន្យា

ក្រុមហ៊ុនបានជួលការិយាល័យ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងភតិសន្យាប្រតិបត្តិការ ជាមួយនឹង
ការព្រមព្រៀងទូទាត់ភតិសន្យាអប្បបរមា ដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ក្នុងអំឡុង 1 ឆ្នាំ	30,795	123,734	29,206	117,905
ច្រើនជាង 1 ឆ្នាំ ទៅ 5 ឆ្នាំ	67,260	270,251	100,610	406,163
ច្រើនជាង 5 ឆ្នាំ	98,096	394,151	122,144	493,095
	196,151	788,136	251,960	1,017,163

22. **សមតុល្យ និងប្រតិបត្តិការសម្ព័ន្ធភាគី**

ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធភាគី ក្នុងការអំឡុងឆ្នាំ និងគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចជា៖

សម្ព័ន្ធភាគី	ប្រតិបត្តិការ	2018		2017	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)

របាយការណ៍លទ្ធផល

ក្រុមហ៊ុន Laksmi Prime Investment Co., Ltd	ចំណាយការប្រាក់	113,307	455,268	167,363	675,644
ក្រុមហ៊ុន Hikari Power Hong Kong Ltd	ចំណាយការប្រាក់	80,350	322,846	-	-

របាយការណ៍តុល្យការ

ក្រុមហ៊ុន Laksmi Prime Investment Co., Ltd	កម្ចីរយៈពេលវែង	-	-	1,290,000	5,207,730
ក្រុមហ៊ុន Hikari Power Hong Kong Ltd	កម្ចីរយៈពេលវែង	2,759,500	11,087,671	-	-

សំណង សម្រាប់គណៈគ្រប់គ្រងសំខាន់ៗ

ក្រុមហ៊ុន ចាត់ទុកគណៈគ្រប់គ្រងសំខាន់ៗ ជាបុគ្គលិកដែលមានមុខតំណែង គ្រប់គ្រង រហូតដល់អភិបាលគ្រប់គ្រង។ អត្ថប្រយោជន៍រយៈពេលខ្លី និងរយៈពេលវែងសម្រាប់គណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន មានទំហំទឹកប្រាក់ដល់ 79,957 ដុល្លារអាមេរិក (323,325 ពាន់រៀល) ក្នុងឆ្នាំ២០១៨ និង 75,525 ដុល្លារអាមេរិក (305,346 ពាន់រៀល) ក្នុងឆ្នាំ២០១៧។

23. **ហានិភ័យហិរញ្ញវត្ថុ**

សកម្មភាពរបស់ក្រុមហ៊ុនឆ្លុះបញ្ចាំង ពីហានិភ័យហិរញ្ញវត្ថុផ្សេងៗគ្នាដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និងហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់ងាយស្រួល។ ការទប់ស្កាត់ហានិភ័យ គឺជាស្វ័យយ៉ាងសំខាន់ក្នុងការប្រតិបត្តិអាជីវកម្មហិរញ្ញវត្ថុ និងហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចចៀសរួចក្នុងអាជីវកម្ម។

ដោយមិនរំខានទីផ្សារនិស្សន្ទ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមិនបានប្រើឧបករណ៍និស្សន្ទដូចជា កិច្ចសន្យាប្តូរប្រាក់ និងការប្តូរការប្រាក់ ដើម្បីគ្រប់គ្រងនូវហានិភ័យរបស់ខ្លួនឡើយ។

ក្រុមហ៊ុនមានគោលបំណង អនុលោមតាមបទប្បញ្ញត្តិរបស់ ធនាគារជាតិនៃកម្ពុជាក្នុងការ គ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទទួលស្គាល់ថា ការអនុវត្ត ល្អប្រសើរជាលក្ខណៈអន្តរជាតិ លើការគ្រប់គ្រងហានិភ័យ មិនទាន់ត្រូវបានអនុវត្តពេញលេញ នៅឡើយទេ។ ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និង គណៈកម្មាធិការ គ្រប់គ្រងហានិភ័យ ដើម្បីធ្វើការអនុវត្តប៉ារ៉ាម៉ែត្រ ដ៏ទូលំទូលាយនៃ ហានិភ័យដែលអាចទទួលយកបានសម្រាប់ក្រុមហ៊ុន និងត្រួតពិនិត្យលើសកម្មភាពទាំងឡាយ ណាដែលផ្ទុយនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ក្រុមហ៊ុន មានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ 2.1)
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	18,675	75,036	24,501	98,911
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,956	23,931	5,326	21,501
សមតុល្យនៅធនាគារផ្សេងៗ	317,886	1,277,266	656,375	2,649,786
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	4,058,071	16,305,329	1,700,262	6,863,958
ទ្រព្យសកម្មផ្សេងៗ	121,837	489,541	68,498	276,526
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	4,522,425	18,171,103	2,454,962	9,910,682
បំណុលហិរញ្ញវត្ថុ				
ប្រាក់កម្ចីពីភាគទុនិក	2,759,500	11,087,671	1,290,000	5,207,730
បំណុលផ្សេងៗ	119,623	480,645	692,512	2,795,672
បំណុលហិរញ្ញវត្ថុសរុប	2,879,123	11,568,316	1,982,512	8,003,402

23.1 ហានិភ័យឥណទាន

ក្រុមហ៊ុន ចាត់វិធានការលើការលេចឡើងនូវហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឲ្យ មានការខាតបង់ហិរញ្ញវត្ថុចំពោះក្រុមហ៊ុនដោយការមិនអនុវត្តនូវកាតព្វកិច្ច។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់ក្រុមហ៊ុន។ ហានិភ័យឥណទានកើតឡើងជាចម្បងក្នុង សកម្មភាពផ្តល់ឥណទាន ដែលមានចំពោះឥណទានផ្តល់ដល់អតិថិជន។ ការគ្រប់គ្រងហានិភ័យ ឥណទានត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការឥណទាន។

ក. ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុន វាយតម្លៃពីលទ្ធភាពនៃការខកខានមិនបំពេញកាតព្វកិច្ចរបស់បុគ្គលនីមួយៗ ដោយ ផ្អែកលើគោលការណ៍ នីតិវិធី និងការអនុវត្តឥណទាន។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវក្នុងការកំណត់នូវភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទាន។

ខ. ការត្រួតពិនិត្យដែលកំណត់ និងគោលនយោបាយទប់ស្កាត់នៃហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានទៅបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងការកំណត់ និងការត្រួតពិនិត្យ នូវការប្រមូលផ្តុំហានិភ័យឥណទាន នៅពេលណាដែលហានិភ័យឥណទាន ត្រូវបានកំណត់អត្តសញ្ញាណ។ ចំពោះទំហំឥណទានដែលផ្តល់ទៅអ្នកខ្ចីកត្តជន ឬ អ្នកខ្ចីជាក្រុមតែមានអ្នកទទួលប្រយោជន៍តែម្នាក់ មិនត្រូវលើស 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនឡើយ យោងតាមប្រកាស ធ7-00-06 ប្រ.ក នៃធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី11 ខែមករា ឆ្នាំ2000។

គ. គោលនយោបាយក្នុងការកំណត់ឱនភាពតម្លៃ និងការធ្វើសំវិធានធន

ក្រុមហ៊ុនតម្រូវឲ្យអនុវត្តតាមការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធន ដែលស្របតាមប្រកាស ដូចបានបង្ហាញក្នុងកំណត់សម្គាល់ 2.3.6។

ឃ. ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនត្រូវបានសង្ខេបដូចមានខាងក្រោម៖

	2018		2017	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ2.1)
ឥណទានមិនហួសកាលកំណត់ និងមិនខាតបង់ (i)	4,029,381	16,190,053	1,534,535	6,194,918
ឥណទានហួសកាលកំណត់ និងមិនខាតបង់ (ii)	61,360	246,544	364,072	1,469,758
ឥណទានផ្តល់ដល់អតិថិជនខាតបង់ (iii)	268,053	1,077,037	207,313	836,923
ឥណទានផ្តល់ដល់អតិថិជនសរុប	4,358,794	17,513,634	2,105,920	8,501,599

ដោយផ្អែកតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ការរំពឹងទុកពីការប្រមូលមកវិញពីទ្រព្យបញ្ចាំ (លើកលែងសាច់ប្រាក់) មិនត្រូវបានយកមកពិចារណាឡើយ សម្រាប់គោលបំណងនៃសំវិធានធនឥណទាន ។

(i) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមាន ព័ត៌មាន ផ្សេងទៀតបង្ហាញពីភាពផ្ទុយគ្នា។

(ii) ឥណទានផ្តល់ដល់អតិថិជនមិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានហួសកាលកំណត់រយៈពេលតិចជាង 15ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និង ឥណទានហួសកាលកំណត់រយៈពេលតិចជាង 30ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង) មិន ត្រូវបានចាត់ទុកថាខាតបង់ឡើយ លុះត្រាតែមានព័ត៌មានផ្សេងៗទៀតបង្ហាញពីភាពផ្ទុយ គ្នា។ យោងតាមប្រកាសធនាគារជាតិនៃកម្ពុជាលេខ ធ7-017-344 ប្រក ស្តីពីចំណាត់ថ្នាក់ ហានិភ័យឥណទាន និងសំវិធានធនលើការខាតបង់។

(iii) ឥណទានផ្តល់ដល់អតិថិជនខាតបង់

យោងតាមប្រកាសលេខ ធ7-017-344 ប្រក ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និង សំវិធានធនលើការខាតបង់ ឥណទាន និងបុរេប្រទាន ដែលត្រូវបានចាត់ថ្នាក់ជាឥណទាន ឃ្លាំមើល ក្រោមស្តង់ដារ ឥណទានសង្ស័យ និង ឥណទានខាតបង់ ត្រូវបានចាត់ថ្នាក់ថាមាន ការខាតបង់។ ហើយកម្រិតអប្បបរមាជាក់លាក់នៃការធ្វើសំវិធានធនសម្រាប់ការខាតបង់ ត្រូវ បានធ្វើឡើងផ្អែកតាមការចាត់ថ្នាក់ដែលពាក់ព័ន្ធ លុះត្រាតែមានព័ត៌មានផ្សេងទៀត បង្ហាញ ពីភាពផ្ទុយគ្នា។

ង. ការប្រឈមនឹងហានិភ័យធំបំផុតរបស់ក្រុមហ៊ុន មុននឹងទ្រព្យតម្លៃ និងការតំឡើងឥណទាន ផ្សេងៗ គឺត្រូវបានបង្ហាញជាទ្រព្យសកម្មហិរញ្ញវត្ថុ មិនរួមបញ្ចូលសាច់ប្រាក់ក្នុងដៃ។

23.2 ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃ ដំណើរការផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធបច្ចេកវិទ្យា ឬបណ្តាលមកពីកត្តាខាងក្រៅត្រូវបាន គ្រប់គ្រងតាមរយៈការបង្កើតឡើងនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការត្រួតពិនិត្យដ៏ សមស្រប និងការរាយការណ៍ ពីសកម្មភាពអាជីវកម្មពីផ្នែកត្រួតពិនិត្យ និងគាំទ្រដោយឯករាជ្យ ពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឲ្យបង្កើតច្បាស់លាស់នូវរចនាសម្ព័ន្ធ តួនាទី និង គោលនយោបាយត្រួតពិនិត្យ។ គោលនយោបាយ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវ បានអនុវត្តវិធានការណ៍ទាំងនេះរួមមានការបង្កើតនូវសិទ្ធិអំណាចក្នុងការចុះហត្ថលេខាកា កំណត់ប្រព័ន្ធត្រួតពិនិត្យ ការរៀបចំនូវនីតិវិធី និងឯកសារសម្គាល់។ វិធានការណ៍ទាំងនេះត្រូវបាន ត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ អាជីវកម្ម មីក្រូ ហិរញ្ញវត្ថុ។

23.3 ហានិភ័យទីផ្សារ

ក្រុមហ៊ុន ប្រឈមនឹងលើការលេចឡើងនូវហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃទីផ្សារ បច្ចុប្បន្ន ឬលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលដោយសារតែ ការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីបម្រែបម្រួលនៃអត្រាការប្រាក់ រូបិយ ប័ណ្ណ និងផលិតផលមូលធន ដែលទាំងអស់នេះត្រូវប្រឈមនឹងបម្រែបម្រួលទីផ្សារជាក់លាក់ និងទូទៅ និងជាបម្រែបម្រួលក្នុងកម្រិតអស្ថិរភាពនៃអត្រា ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ការ ពន្យារ ឥណទាន អត្រាប្តូររូបិយប័ណ្ណ និងតម្លៃមូលធន។

ដោយមិនវត្តមានទីផ្សារនិស្សន្ទ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមិនបានប្រើឧបករណ៍និស្សន្ទ ដូច ជា កិច្ចសន្យាប្តូរប្រាក់ និងការប្តូរការប្រាក់ ដើម្បីគ្រប់គ្រងនូវហានិភ័យរបស់ខ្លួនឡើយ។

(i) ហានិភ័យប្តូររូបិយប័ណ្ណ

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារ អាមេរិក និងខ្មែររៀល។ ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលត្រូវបានទទួលស្គាល់ជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

(ii) ហានិភ័យតម្លៃ

ក្រុមហ៊ុន មិនប្រឈមចំពោះហានិភ័យតម្លៃមូលបត្រទេ ពីព្រោះក្រុមហ៊ុនមិនបានកាន់កាប់ ការវិនិយោគណាមួយ ដែលបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការជាមូលបត្រ ដែលអាចលក់ បាន ឬ មូលបត្រជាតម្លៃទីផ្សារសមស្រប ដែលត្រូវទទួលស្គាល់ថាចំណេញ ឬខាត។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់តាមលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់អនាគត នៃឧបករណ៍ហិរញ្ញវត្ថុ ដែលនឹងប្រែប្រួលដោយសារតែបម្រែបម្រួលអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តាមតម្លៃទីផ្សារ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ នឹង ប្រែប្រួលដោយសារតែការប្រែប្រួលអត្រាការប្រាក់ទីផ្សារ។ តម្លៃបន្ថែមលើការប្រាក់ អាចកើន ឡើងដោយសារតែបម្រែបម្រួល និងអាចកាត់បន្ថយការខាតក្នុងព្រឹត្តិការណ៍ដែលបម្រែ បម្រួល មិនត្រូវបានរំពឹងទុកកើតឡើង។ នៅដំណាក់កាលនេះគណៈគ្រប់គ្រងក្រុមហ៊ុនមិន មាន គោលនយោបាយណាមួយ ដើម្បីដាក់កំណត់លើកម្រិតគម្លាតនៃការកំណត់ថ្លៃអត្រា ការប្រាក់ឡើងវិញដែលត្រូវធ្វើនោះឡើយ។ ទោះយ៉ាងណាគណៈគ្រប់គ្រងជាធម្មតា ក៏ត្រួត ពិនិត្យមើលលើគម្លាតនេះដែរ។

ហានិភ័យអត្រាការប្រាក់ កើតឡើងពីភាពដែលអាចកើតមានឡើង ដែលថាការប្រែប្រួល
អត្រាការប្រាក់ នឹងជះឥទ្ធិពលដល់លទ្ធភាពប្រាក់ចំណេញនាពេលអនាគត ឬតម្លៃទីផ្សារនៃ
ឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុន ត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ ស្តង់ដារចេញពីគម្លាត
នៃការកំណត់ថ្លៃអត្រាការប្រាក់សាជាថ្មីរបស់ទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រង
ហានិភ័យនេះ ដោយផ្ទេរផ្តងការកំណត់ថ្លៃទ្រព្យសកម្ម និង បំណុលឡើងវិញតាមរយៈ
យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនពុំមានទ្រព្យសកម្ម និងបំណុល ដែលមានអត្រាការប្រាក់ប្រែប្រួលនោះទេ។
សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារផ្សេងៗទទួលបានការប្រាក់ថេរ នៅក្នុង
ចន្លោះពេលនៃប្រាក់បញ្ញើ ហើយឥណទានផ្តល់ដល់អតិថិជនក៏ទទួលបាននូវការប្រាក់ថេរ
ដោយផ្អែកលើសមតុល្យដែលនៅសល់ និងតាមរយៈពេលដែលបានព្រមព្រៀងគ្នា។

(iii) បរិច្ចាគប្រតិបត្តិការប្រាក់

	តាមគម្រោង	រហូតដល់ ១៩	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាធ្លាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដោយផ្សេង
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨									
ទ្រព្យសកម្មប្រាក់									
សាចប្រាក់ក្នុងដៃ	-	-	-	-	-	-	18,675	18,675	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	-	-	-	-	5,956	5,956	-
សមតុល្យនៅធនាគារផ្សេងៗ	315,870	-	-	-	-	-	2,016	317,886	0.25%
ឥណទានផ្តល់ដល់អតិថិជន	-	69,472	44,152	339,946	3,502,204	102,297	-	4,058,071	15%-18%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	121,837	121,837	-
	315,870	69,472	44,152	339,946	3,502,204	102,297	148,484	4,522,425	
បំណុលប្រាក់									
ប្រាក់កម្ចីញ់ភាគទុនិក	-	-	-	-	1,959,500	800,000	-	2,759,500	10%
បំណុលផ្សេងៗ	-	-	-	-	-	-	119,623	119,623	-
	-	-	-	-	1,959,500	800,000	119,623	2,879,123	
ធនាគារកាលសាវត្ថុ	315,870	69,472	44,152	339,946	1,542,704	(697,703)	28,861	1,643,302	
សមមូលប្រាក់ (កំណត់សម្គាល់ 2.1)	1,269,166	279,138	177,403	1,365,903	6,198,585	(2,803,371)	115,963	6,602,787	

	តាមកម្រិតការ	រហូតដល់១ ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អប្បបរមា
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដោយភាគរយ %
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧									
ប្រឡូសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ក្នុងដៃ							24,501	24,501	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	639,842						16,533	656,375	0.25%
សមតុល្យនៅធនាគារផ្សេងៗ				541,193	1,038,362	120,707		1,700,262	28.90%
ឥណទានរងរាល់ដល់អតិថិជន							68,498	68,498	-
	639,842			541,193	1,038,362	120,707	114,858	2,454,962	
ចំណូលហិរញ្ញវត្ថុ									
ប្រាក់កម្ចីតិភាគទុំភក				610,500	679,500			1,290,000	14%
ចំណូលផ្សេងៗ							692,512	692,512	-
				610,500	679,500		692,512	1,982,512	
គម្លាតតាមការវិសោធន៍	639,842			(69,307)	358,862	120,707	(577,654)	472,450	
សមមូលកាន់រៀល	2,583,042			(279,792)	1,448,726	487,294	(2,331,989)	1,907,281	

(iv) **ហានិភ័យសន្ទនីយភាព**

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ មូលហេតុទាំងនេះ ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសន្ទនីយភាពរបស់តារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំហើយនិងព័ត៌មាននៃកាលវេលាសងរបស់បំណុល។ ការត្រួតពិនិត្យ និងការរាយការណ៍ មានលក្ខណៈ ជាស្ថានភាពសាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ដោយរំពឹងទុកពីព្រោះរយៈពេលទាំងនេះជាការិយបរិច្ឆេទនៃគន្លឹះដ៏សំខាន់ សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ គណៈគ្រប់គ្រងត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងរៀបចំផែនការពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនតាមកាលវេលាដែលពាក់ព័ន្ធ ដោយផ្អែកលើការិយបរិច្ឆេទនៅសល់នាការបរិច្ឆេទតុល្យការ ទៅនឹងកាលវេលាក្នុងកិច្ចសន្យាឬតាមការប៉ាន់ស្មានកាលវេលា។

(iv) ប្រតិទិនសន្និសីទសភា

	តាមកម្រិត	រហូតដល់ 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមានការកំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាចប្រាក់ក្នុងដៃ	18,675	-	-	-	-	-	-	18,675
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,956	-	-	-	-	-	-	5,956
សមតុល្យនៅធនាគារផ្សេងៗ	317,886	-	-	-	-	-	-	317,886
ឥណទានផ្តល់ដល់អតិថិជន	-	69,472	44,152	339,946	3,502,204	102,297	-	4,058,071
ទ្រព្យសកម្មផ្សេងៗ	121,837	-	-	-	-	-	-	121,837
	464,354	69,472	44,152	339,946	3,502,204	102,297	-	4,522,425
បំណុលហិរញ្ញវត្ថុ								
ប្រាក់កម្ចីពីភាគទុនិក	-	-	-	-	1,959,500	800,000	-	2,759,500
បំណុលផ្សេងៗ	119,623	-	-	-	-	-	-	119,623
	119,623	-	-	-	1,959,500	800,000	-	2,879,123
គម្លាតសន្និសីទសភា	344,731	69,472	44,152	339,946	1,542,704	(697,703)	-	1,643,302
សម្រាប់ពាន់រៀល (កំណត់សម្គាល់ 2.1)	1,385,129	279,138	177,403	1,365,903	6,198,585	(2,803,371)	-	6,602,787

	តាមតម្រូវការ	រហូតដល់ 1 ខែ	>1 ដល់ 3 ខែ	>3 ដល់ 12 ខែ	>1 ដល់ 5 ឆ្នាំ	លើស 5 ឆ្នាំ	ពុំមានការកំណត់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាចប្រាក់ក្នុងដៃ	24,501	-	-	-	-	-	-	24,501
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	5,326	-	-	-	-	-	-	5,326
សមតុល្យនៅធនាគារផ្សេងៗ	656,375	-	-	-	-	-	-	656,375
ឥណទានផ្តល់ដល់អតិថិជន	-	-	-	541,193	1,038,362	120,707	-	1,700,262
ទ្រព្យសកម្មផ្សេងៗ	68,498	-	-	-	-	-	-	68,498
	754,700	-	-	541,193	1,038,362	120,707	-	2,454,962
ចំណូលហិរញ្ញវត្ថុ								
ប្រាក់កម្ចីពីភាគទុនិក	-	-	-	610,500	679,500	-	-	1,290,000
ចំណូលផ្សេងៗ	692,512	-	-	-	-	-	-	692,512
	692,512	-	-	610,500	679,500	-	-	1,982,512
គម្លាតសន្ទនីយភាព	62,188	-	-	(69,307)	358,862	120,707	-	472,450
សមមូលពាន់រៀល <i>(កំណត់សម្គាល់ 2.1)</i>	251,053	-	-	(279,792)	1,448,726	487,294	-	1,907,281

23.4 **តម្លៃទីផ្សារនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ**

តម្លៃទីផ្សារ បង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្មអាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា។ ដោយតម្លៃទីផ្សារមិនអាចផ្ទៀងផ្ទាត់បាន ដូច្នេះតម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ។ ហេតុនេះតម្លៃទីផ្សារ ត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងតារាងតុល្យការ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃទីផ្សារ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានកាន់កាប់ដល់កាលវេលា ជាមួយនឹងតម្លៃទីផ្សារស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើការកែតម្រូវសំវិធានធន សម្រាប់ឥណទានបាត់បង់ ប្រសិនបើមាន។

24. **យថាភាពនៃពន្ធ**

ប្រព័ន្ធពន្ធដារនៅប្រទេសកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ព្រមទាំងបានបែងចែកជាពន្ធច្រើនប្រភេទ ដែលមានភាពមិនច្បាស់លាស់ ភាពផ្ទុយពីគ្នា និង/ឬ ខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតពីអាជ្ញាធរពន្ធដារ ដែលត្រូវផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យការដាក់ទណ្ឌកម្ម និងការគិតការប្រាក់ក៏មាន។ បញ្ហាទាំងអស់នេះអាចបង្កើតឲ្យមានហានិភ័យពន្ធនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រង ជឿជាក់ថាការធ្វើសំវិធានធនលើបំណុលពន្ធមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធ។ ប៉ុន្តែអាជ្ញាធរដែលជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសគ្នា ហើយផលប៉ះពាល់គិតចាប់ពីការបង្កើតអាជីវកម្មរបស់ក្រុមហ៊ុន អាចមានទំហំធំ។

25. **ព្រឹត្តិការណ៍ក្រោយភាពឥតល្បការ**

ពុំមានព្រឹត្តិការណ៍សំខាន់ណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 ដែលតម្រូវឲ្យមានការធ្វើនិយ័តកម្ម ឬ ក៏បង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុននាថ្ងៃទី31 ខែធ្នូ ឆ្នាំ2018 និងលទ្ធផលហិរញ្ញវត្ថុនាចុងឆ្នាំបានបញ្ចប់នេះទេ។



អគារលេខ ៧១-៧៣ ផ្លូវលេខ២ ឃុំពិតពង្រីវងស្រង

Office # 71-73, Street No.2, Borey Piphup Thmey (Veng Sreng)

ផ្លូវវងស្រង សង្កាត់ចាមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Veng Sreng Blvd, Sangkat Chom Chao, Khan Porsenchey, Phnom Penh

ទូរស័ព្ទ (Telephone): 023 231 779 / 070 732 070

www.bamboofi.com